

របាយការណ៍ប្រចាំឆ្នាំ២០២២



ស្ថាប័នកាកបាទក្រហម

អាគារលេខ ១៣២ ផ្លូវ ១៩៣ កែង ៣៨៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
អ៊ីម៉ែល: info@prasethpheapfinance.com.kh គេហទំព័រ: www.prasethpheapfinance.com.kh
លេខទូរស័ព្ទ: 023 97 0000

ចក្ខុវិស័យ និងបេសកកម្ម	2
ចំណាប់អារម្មណ៍របស់ ប្រធានក្រុមប្រឹក្សាភិបាល	3
ចំណាប់អារម្មណ៍របស់អគ្គនាយក	5
ព្រឹត្តិការណ៍សំខាន់ៗ	7
សមិទ្ធផល របស់ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី	8
រចនាសម្ព័ន្ធ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាពហ្វាយនែន ភីអិលស៊ី	9
ភាគទុនិក	9
ប្រវត្តិរបស់អតិថិជនរបស់យើង	10
ក្រុមប្រឹក្សាភិបាល	12
គណៈគ្រប់គ្រង	15
វឌ្ឍនភាពរបស់បុគ្គលិក និងការកសាងសមត្ថភាពបុគ្គលិក	18
ផលិតផល និងសេវាកម្ម	19
លទ្ធផលផ្នែកប្រតិបត្តិការ	19
អតិថិជន និងផលប៉ះពាល់ឥណទាន	21
របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	24
សេចក្តីវាយការណ៍លើរបាយការណ៍ហិរញ្ញវត្ថុ (Audit)	29
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	33
របាយការណ៍លទ្ធផល	35
របាយការណ៍បម្រែបម្រួលមូលធន	36
របាយការណ៍លំហូរសាច់ប្រាក់	38
ដំណើរកម្សាន្តរបស់បុគ្គលិកប្រចាំឆ្នាំ	40
ការិយាល័យទំនាក់ទំនង	41



ចក្ខុវិស័យ និងបេសកកម្ម

ចក្ខុវិស័យ៖

“ ជាគ្រឹះស្ថានដែលមានទំនុកចិត្ត និងឈានមុខគេនៅក្នុងប្រទេសកម្ពុជា។ ”

បេសកកម្ម៖

ផ្តល់សេវាកម្មហិរញ្ញវត្ថុ ដល់ប្រជាពលរដ្ឋ តាមទីប្រជុំជន និងជនបទ ប្រកបដោយតម្លាភាព និងក្រមសីលធម៌ វិជ្ជាជីវៈ។

ចំណាប់អារម្មណ៍របស់ ប្រធានក្រុមប្រឹក្សាភិបាល



ទោះបីជាបទបញ្ញត្តិផ្សេងៗ និងអត្រាការប្រាក់មានការផ្លាស់ប្តូរ ការប្រែប្រួលទីផ្សារ និងកំណើននៃការប្រកួតប្រជែង និងមានបញ្ហាប្រឈមមួយចំនួន ក៏ដោយក៏យើងឃើញថានោះ គឺជាឱកាសល្អសម្រាប់យើងដែរ។ យើងប្តេជ្ញាអនុវត្តយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ និងផ្តល់ជូននូវផលិតផល និងសេវាកម្មល្អៗរបស់យើងដែលអាចជួយដល់សេដ្ឋកិច្ចក៏ដូចជា ដល់បុគ្គលិក ដើម្បីជម្រុញកំណើននិងទទួលយកអត្ថប្រយោជន៍ ពីការផ្លាស់ប្តូរក្នុងទីផ្សារ។ អ្វីដែលរយៈពេលកន្លងនេះបានបង្ហាញ គឺថាយុទ្ធសាស្ត្ររបស់យើងកំពុងដំណើរការទៅយ៉ាងល្អ។ យើងមានទំនុកចិត្តជាងសព្វមួយដង ព្រោះយើងបានជ្រើសរើស យុទ្ធសាស្ត្រដ៏ត្រឹមត្រូវ ហើយយើងក៏មានធនធានមនុស្ស ពោរពេញទៅដោយសមត្ថភាព ដើម្បីប្រឈមនឹងការងារផ្សេងៗ ក្នុងថ្ងៃអនាគត។ ខណៈដែលយើង

កំពុងបន្តស្វែងរកកំណើនប្រកបដោយការទទួលខុសត្រូវ និងនិរន្តរភាព យើងនឹងបន្តនាំយកអតិថិជន និងម្ចាស់ភាគហ៊ុនចូលរួមក្នុងការធ្វើដំណើររបស់យើង ដោយដឹកនាំឆ្លងកាត់ពេលវេលាដ៏លំបាកទៅកាន់អនាគតដ៏ត្រចះត្រចង់។ ពីមួយឆ្នាំទៅមួយឆ្នាំទុនវិនិយោគសរុបរបស់យើងបានកើនឡើង ខណៈពេលដែលកម្ចីហួសកាលកំណត់បានថយចុះ ពីមួយខែទៅមួយខែដល់ចំណុចមួយ ដែលកម្ចីទាំងនោះមិនប៉ះពាល់ដល់គុណភាពនៃការផ្តល់កម្ចីរបស់យើងទៀតឡើយ។ លើសពីនេះ បុគ្គលិករបស់យើងមិនត្រឹមតែមានសមត្ថភាពផ្តល់សេវាកម្មកម្ចីលឿនរហ័ស និងមានប្រសិទ្ធភាពប៉ុណ្ណោះទេ ពួកគាត់ថែមទាំងមានសមត្ថភាពគ្រប់គ្រងចំណូល និងចំណាយផ្សេងៗតាមរយៈបញ្ជីសាខាយើងផងដែរ។ នៅក្នុងឆ្នាំ២០២២ ប្រសិទ្ធភាពហ្វាយនែន មានកំណើនគួរឲ្យកត់សម្គាល់តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវដល់ប្រជាពលរដ្ឋដែលមានចំណូលទាបអាជីវកម្មខ្នាតតូច និងកសិករ។ គិតត្រឹមខែធ្នូ ឆ្នាំ២០២២ ប្រសិទ្ធភាព ហ្វាយនែនបានបម្រើសេវាកម្មហិរញ្ញវត្ថុដល់អតិថិជនសកម្មចំនួន១.៣៩៨នាក់ ដែលគិតជាទឹកប្រាក់ដុលសរុបមានចំនួន ៤.២៦៧.៤៩១,៤៩ ដុល្លារ។ ឥណទានដែលមានហានិភ័យរក្សានៅត្រឹម ៧,០៥% មកត្រឹមចុងខែធ្នូ ឆ្នាំ២០២២។ ដូច្នេះបានបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិកប្រតិបត្តិការរបស់យើង នៅកម្រិតសាខាក្នុងការដោះស្រាយកម្ចីហួសកាលកំណត់។

ក្នុងឆ្នាំ២០២៣ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រសិទ្ធភាព ហ្វាយនែន មានគោលបំណងបង្កើនប្រសិទ្ធភាព និងសមត្ថភាព នៃប្រតិបត្តិការរបស់យើង ក៏ដូចជាបើកសាខាថ្មីៗបន្ថែមទៀតដើម្បីបង្កើនភាគហ៊ុនក្នុងទីផ្សារ និងទាក់ទាញម្ចាស់ភាគហ៊ុនថ្មីៗបន្ថែមទៀតដោយអនុវត្តតាមផែនការអាជីវកម្ម ៥ឆ្នាំរបស់យើង។ ដោយយោង ទៅលើការប្រកួតប្រជែងទីផ្សារ និងតម្រូវការរបស់អតិថិជន ថ្នាក់គ្រប់គ្រងបានរៀបចំផែនការអាជីវកម្ម៥ឆ្នាំ (២០២៣-២០២៧) ដើម្បីបើកសាខាថ្មីៗបន្ថែមទៀត ដើម្បីនាំប្រសិទ្ធភាព ហ្វាយនែន ឲ្យកាន់តែជិតទីតាំង របស់អតិថិជន និងដើម្បីឲ្យពួកគាត់កាន់តែស្គាល់ ប្រសិទ្ធភាព ហ្វាយនែន កាន់តែច្បាស់ពីមួយថ្ងៃទៅមួយថ្ងៃ។ លើសពីនេះថ្នាក់គ្រប់គ្រងរបស់យើងបានរៀបចំផែនការស្តារ (Refreshment Plan) សម្រាប់បុគ្គលិក ដើម្បី ពិនិត្យមើលឡើងវិញ ក៏ដូចជាធ្វើបច្ចុប្បន្នភាពរាល់កំណត់ចំណាំ ការធ្វើវិសោធនកម្មផ្សេងៗដល់បុគ្គលិករៀង រាល់ត្រីមាស។ ថ្នាក់គ្រប់គ្រងរបស់យើងបានផ្តល់ការបណ្តុះបណ្តាលជាគោលដៅសំខាន់ៗ ដល់បុគ្គលិក ពាក់ព័ន្ធដើម្បីធ្វើឲ្យជំនាញពួកគាត់កាន់តែប្រសើរឡើង។ លើសពីនេះ ថ្នាក់គ្រប់គ្រងក្នុងផ្នែកឥណទាន នឹង ព្យាយាមពង្រឹងគុណភាពកម្ចី និងដោះស្រាយកម្ចីឥណទានមិនដំណើរការមួយចំនួន ឲ្យនៅត្រឹមក្រោម៧% ដើម្បីធ្វើឲ្យកម្ចីរបស់យើងល្អប្រសើរ។

ជាទីបញ្ចប់ ខ្ញុំសូមអរគុណដល់បុគ្គលិក ក៏ដូចជាថ្នាក់គ្រប់គ្រង ប្រសិទ្ធភាពហ្វាយនែន ទាំងអស់ដែល បានសម្រេចលទ្ធផលជាផ្នែកតាមរយៈការខិតខំប្រឹងប្រែងដូចដែលយើងបានឃើញនៅថ្ងៃនេះ។ ប្រសិនបើ យើងគ្មានបុគ្គលិក និងថ្នាក់គ្រប់គ្រងដែលមានការលះបង់ខ្ពស់ ប្រសិទ្ធភាព ហ្វាយនែន ក៏គ្មានអ្វីដូចសព្វថ្ងៃ នេះដែរ។ យើងទាំងអស់គ្នាប្តេជ្ញាចិត្តបន្តការសហការរបស់យើងក្នុងថ្ងៃអនាគត ដើម្បីធានាថា ប្រសិទ្ធភាព ហ្វាយនែន និងមាននិរន្តរភាព មានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។

ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល



អ្នកឧកញ៉ា វេជ្ជបណ្ឌិត អ៊ុង ម៉េងលី

ចំណាប់អារម្មណ៍របស់អគ្គនាយក



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី ជាគ្រឹះស្ថាន ដែលផ្តល់សេវាកម្មហិរញ្ញវត្ថុដល់បំផុតជូនអតិថិជន និងសាធារណៈជនឱ្យបានលឿនរហ័ស ទាន់ចិត្តមានតម្លាភាព និងមានប្រសិទ្ធភាពខ្ពស់ប្រកបដោយវិជ្ជាជីវៈជាពិសេសអនុលោមទៅតាមច្បាប់ និងប្រកាសនានារបស់អាជ្ញាធរពាក់ព័ន្ធ គឺជាអាទិភាពចម្បងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី។ ទោះបីជាកូវីដ-១៩ ដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងរហ័ស និងធ្ងន់ធ្ងរដែលយើងមិនធ្លាប់ជួបប្រទះក៏ដោយក៏គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី នៅតែបន្តយ៉ាងរឹងមាំក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុដល់បំផុតជូនអតិថិជន និងសាធារណៈជន។ ចំណុចសំខាន់ៗនៃប្រតិបត្តិការគ្រឹះស្ថានមានការិយាល័យកណ្តាលមួយ និងសាខាចំនួនបួន ដែលមានទីតាំងការិយាល័យសាខាដូចជា៖ (១)សាខាជន្នីព្រៃ (២)សាខាស្រុកបាទី (៣)សាខាស្រុកជើងព្រៃ និងទី(៤)សាខាខេត្តកំពង់ស្ពឺ ដែលមានផលប័ត្រកម្ចីដុលសរុបចំនួន ៤.២៦៧.៤៩១,៤៩ដុល្លារ និងអតិថិជនសកម្មចំនួន ១.៣៩៨នាក់ (អតិថិជនជាស្ត្រីចំនួន ១.០៣៥នាក់)។ ដើម្បីបន្តសម្រេចឲ្យបានតាមគោលដៅ និងផែនការរបស់គ្រឹះស្ថានប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អប្រសើរសម្រាប់ឆ្នាំ២០២៣ គ្រឹះស្ថានបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រដូចតទៅ៖

១. គ្រឹះស្ថាននឹងពង្រីកសេវាកម្មកាន់តែទូលាយជូនដល់ប្រជាពលរដ្ឋ និងបន្ថែមនូវសេវាថ្មី ក្នុងតម្លៃសមរម្យ ព្រមទាំងតាមតម្រូវការ ។
២. គ្រឹះស្ថាននឹងបង្កើនប្រសិទ្ធភាពការងាររបស់បុគ្គលិកព្រមទាំងដាក់ចេញនូវប្រព័ន្ធស្វ័យប្រវត្តិ ដើម្បីជួយសម្រួលដល់ការងារឲ្យកាន់តែមានភាពប្រសើរឡើង។
៣. គ្រឹះស្ថាននឹងពង្រឹងគុណភាពឥណទានព្រមទាំងបញ្ចេញឥណទានដោយតម្លាភាព ស្របតាមទស្សនៈរយៈពេលវែងរបស់ខ្លួន។
៤. ពង្រឹងការគ្រប់គ្រងផ្ទៃក្នុងការគ្រប់គ្រងហានិភ័យព្រមទាំងការអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិផ្សេងៗដោយរួមទាំងការគោរពតាមស្តង់ដារជាតិ និងអន្តរជាតិ។
៥. គ្រឹះស្ថាននឹងផ្តល់សេវាកម្មជូនអតិថិជនដោយបុគ្គលិកមានជំនាញច្បាស់លាស់ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។
៦. បង្កើនភាពងាយស្រួលក្នុងការសងត្រឡប់មកវិញរបស់អតិថិជនតាមរយៈភ្នាក់ងារទូទាត់ផ្សេងៗ។
៧. ពង្រឹងសមត្ថភាពរបស់បុគ្គលិកតាមរយៈការបណ្តុះបណ្តាលខាងក្នុង និងខាងក្រៅគ្រឹះស្ថាន។
៨. ផ្តល់កម្ចីជាប្រាក់រៀលឲ្យបាន១០%(ដប់ភាគរយ)នៃផលប័ត្រកម្ចីសរុប។

ជាទីបញ្ចប់តាងនាមឲ្យគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ
ចំពោះភាគទុនិក និងប្រធានក្រុមប្រឹក្សាភិបាលដែលបានដឹកនាំ និងគាំទ្រដល់ដំណើរការប្រតិបត្តិការរបស់
គ្រឹះស្ថាន និងសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ធនាគារជាតិនៃកម្ពុជា អាជ្ញាធរ
គ្រប់លំដាប់ថ្នាក់ ម្ចាស់បំណុល និងអតិថិជនទាំងអស់ដែលបានផ្តល់ទំនុកចិត្តគាំទ្រ និងកិច្ចសហប្រតិបត្តិការ
ដល់ដំណើរការប្រតិបត្តិការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី។

អគ្គនាយក



ស៊ីន សិសិដ្ឋ

ព្រឹត្តិការណ៍សំខាន់ៗ

ប្រសិទ្ធភាព ហ្វាយនែន គឺជាគម្រោងមួយក្នុងចំណោមគម្រោងជាច្រើនរបស់មូលនិធិ ម៉ែងលីដេ.គូច ដែលជាមូលនិធិ មិនស្វែងរកប្រាក់ចំណេញ ដោយធ្វើការងារជួយសង្គមលើគ្រប់វិស័យហើយមូលនិធិម៉ែងលីដេ.គូចនេះ គឺជាផ្នែកមួយរបស់ក្រុមហ៊ុនម៉ែងលីដេ.គូច អេឌូខេសិន។

២០០៥ ៖ អង្គការប្រជាជាតិហ្វាយនែនបានចាប់ផ្តើមបង្កើតឡើងនៅក្នុងឆ្នាំ២០០៥ ក្នុងគោលបំណងផ្តល់ប្រាក់កម្ចីតការប្រាក់ដល់បុគ្គលិក សិស្សានុសិស្ស និងប្រជាពលរដ្ឋទីទំលក្រ និងប្រជាជនគ្រប់ស្រទាប់វណ្ណៈដែលកំពុងជួបការលំបាក។ អង្គការប្រជាជាតិហ្វាយនែន បានផ្តល់កម្ចីជាង បីលានដុល្លារអាមេរិក ជូនដល់បុគ្គលិក សិស្សានុសិស្ស និងប្រជាពលរដ្ឋចាប់តាំងពីមូលនិធិមួយនេះបានដំណើរការ។

២០១៣ ៖ ដើម្បីសម្រេចបានតាមទស្សនវិស័យរបស់ខ្លួន “ធ្វើឲ្យជីវិតកាន់តែប្រសើរឡើង” អង្គការប្រជាជាតិហ្វាយនែន បានកែទម្រង់ទៅជាអង្គការហិរញ្ញវត្ថុវិញនៅក្នុងឆ្នាំ២០១៣ ដែលផ្តល់ប្រាក់កម្ចីជាមួយអត្រា ការប្រាក់ទាបជូនដល់សាធារណជនគ្រប់ស្រទាប់វណ្ណៈ ដើម្បីជំរុញដល់សេដ្ឋកិច្ចព្រមទាំងរក្សាឲ្យបាននូវនិរន្តរភាពរបស់ខ្លួន។ ហើយនាពេល បច្ចុប្បន្ននេះអង្គការប្រជាជាតិហ្វាយនែន គឺជាអង្គភាពដាច់ដោយឡែកពីមូលនិធិម៉ែងលីដេ.គូច។ អង្គការប្រជាជាតិហ្វាយនែន បានសន្យានិងប្តេជ្ញាចិត្តធ្វើការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុដែលរឹងមាំ ក្នុងការផ្តល់ប្រាក់កម្ចី ដើម្បីបង្កើតឱកាសធ្វើឲ្យប្រជាជនមានជីវភាពធូរធារ និងរីកចម្រើនលូតលាស់ និងជាចលករមួយក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជា។ អង្គការប្រជាជាតិ ហ្វាយនែនប្រកាន់ខ្ជាប់នូវគោលការណ៍នៃភាពស្មើគ្នាក្នុងឱកាសការងារ និងសមត្ថភាពការងារ។

២០១៦ ៖ ប្រសិទ្ធភាពហ្វាយនែនបានទទួលអាជ្ញាប័ណ្ណ ប្រកបអាជីវកម្មជាផ្លូវការ ពីធនាគារជាតិនៃកម្ពុជានៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ដែលមានលេខសម្គាល់ ម.ហ ៧៣ ហើយយើងបានប្រែក្លាយមកជា “ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី ” ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ថ្មីដោយបានដាក់ប្រកាសសម្ពោធជាផ្លូវការនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ ក្រោមអធិបតីភាពអ្នកឧកញ៉ាវេជ្ជបណ្ឌិត គូច ម៉ែងលី ប្រធានក្រុមប្រឹក្សាភិបាលនៃប្រសិទ្ធភាពហ្វាយនែន ភីអិលស៊ី ជាមួយការវិនិយោគទុនសរុបជាសាច់ប្រាក់ចំនួន ២.៩១៥.៧៦៦ ដុល្លារអាមេរិក ដែលនេះជាការបង្កើតឡើងដោយភាគទុនិកខ្មែរ១០០%។

២០១៧ ៖ សាខាពីររបស់ ប្រសិទ្ធភាពហ្វាយនែន ភីអិលស៊ី ត្រូវបានបង្កើតឡើងនៅខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម(ស្រុកជើងព្រៃ)។


២០២១ ៖ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី បានប្រតិបត្តិការទៅលើខេត្តចំនួន៥ ស្រុក៤២ ឃុំ១២២ ភូមិ៣៣៨ ហើយមានផលប៉ុន្តែតណទានដុលចំនួន៤.០៥២.៩៤៤ដុល្លារអាមេរិក និងមានអតិថិជនសកម្ម ចំនួន ១.២០៩នាក់។

២០២២ ៖ ប្រសិទ្ធភាពហ្វាយនែន ភីអិលស៊ី បានបន្តអាជ្ញាប័ណ្ណប្រកបអាជីវកម្មជាមួយធនាគារជាតិនៃកម្ពុជាជាថ្មីចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២។

សមិទ្ធផល របស់ប្រសិទ្ធភាព ហ្វាយនែន ក៏អិលស៊ី

របាយការណ៍សមិទ្ធផល	២០២២	២០២១	២០២០
ខេត្ត	៥	៥	៥
ស្រុក	៥០	៤២	៣១
ការិយាល័យ	៤	៤	៤
បុគ្គលិក	៥៥	៤៩	៥៦
អតិថិជន (KHR)	៤៥០	៣១០	២៣៦
អតិថិជន (USD)	៩៤៨	៨៩៩	៨១៦
សរុបអតិថិជន	១.៣៩៨	១.២០៩	១.០៥២
ផលប័ត្រឥណទាន KHR (លានរៀល)	២.៥៦៥,៤៣	២.១៩៩,៤៧	២.២៤៩,៥៥
ផលប័ត្រឥណទាន USD (លានដុល្លារ)	៣,៦៤៤	៣,៥១៣	៣,៥៧៣
សរុបផលប័ត្រឥណទាន (លានដុល្លារ) IFRS_SME	៤,២៦៧	៤,០៥២	៤,១២៨
ផលប័ត្រឥណទានហានិភ័យ (NPL)	៣០០.៦៥១,៩៧	២៦៧.៩៨៦,៣៩	៦០.៦៨៥,៩៩
ភាគរយផលប័ត្រឥណទានដែលមានហានិភ័យ(NPL)	៧,០៥%	៦,៦១%	១,៤៧%
ផលប័ត្រឥណទានលុបចេញពីបញ្ជី	៤៥៧.៧១៤	៣៨.០៣៧	០
ផលប័ត្រឥណទានលុបចេញពីបញ្ជី(%)	១១,៤៤%	០,៩៤%	០
ស្វ័យភាពគ្រប់គ្រាន់ផ្នែកប្រតិបត្តិការ(OSS)	៧២,០៣%	១១៩%	១១៣,១៧%
ស្វ័យភាពគ្រប់គ្រាន់ផ្នែកហិរញ្ញវត្ថុ(FSS)	៦៥,៦៣%	១០៤,២៩%	១០៤,០០%
អនុបាតសោធនភាព(CAR)	៦២,៧៧%	៧១,១៦%	៧១,៣៨%
ទ្រព្យសកម្មសរុប(ដុល្លារ)	៥.២៤៩.៤៤៣	៤.៩៧៧.៤៤៤	៤.៩៨៤.០៨១
ចំណូលសរុប(ដុល្លារ)	១.៩៥៤.៤៣៣	១.៣៩៤.៨១២	១.៤២៩.៤៣១
ប្រាក់ចំណេញមុនពេលបង់ពន្ធ(ដុល្លារ)	(៣៤៩.៣២១)	១១៥.៦១៤	១២១.៥៤៩
ប្រាក់ចំណេញក្រោយពេលបង់ពន្ធ(ដុល្លារ)	(២៨៧.៦២២)	៨៣.៨៦២	៩១.០៤៤
ប្រាក់ចំណេញសុទ្ធផ្សេងបង្អស់មធ្យមភាគ ទ្រព្យសកម្មសរុប(ROA)	-៣,២៨%	១,៦៨%	១,៨៣%
ប្រាក់ចំណេញសុទ្ធផ្សេងបង្អស់មូលធន(ROE)	-៥,១៦%	២,៣៤%	២,៥៦%
អត្រាប្តូរប្រាក់	៤.១១៧	៤.០៧៤	៤.០៤៥

រចនាសម្ព័ន្ធ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាពហ្វាយនែន ភីអិលស៊ី



ភាគទុនិក

ល.រ	ឈ្មោះ	ភាគហ៊ុនសរុប	ចំនួនហ៊ុនសរុប	ភាគរយ
១	អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី	២.៨៧៣.១៧៨ ដុល្លារ	២.៨៧៣.១៧៨ ហ៊ុន	៩៨,៥៤%
២	លោក ឡុង ពិសី	៤២.៥៨៨ ដុល្លារ	៤២.៥៨៨ ហ៊ុន	១,៤៦%
សរុប		២.៩១៥.៧៦៦ ដុល្លារ	២.៩១៥.៧៦៦ ហ៊ុន	១០០%

ប្រតិបត្តិការសម្ភារៈកម្មវិធីជនបទសំបូរ



លោក តេង សាំង (TENG SAING) និងអ្នកស្រី ផាន់ សុខនោ (PHANN SOKNAO) មានស្រុក កំណើតនៅភូមិចំប៉ក ឃុំសំពង់ជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ គាត់មានកូនពីរនាក់ គាត់គឺជាអ្នក ប្រកបរបរលក់បន្លែបោះដុំនិងរាយនៅក្នុងភូមិរបស់ គាត់ (គាត់ប្រកបរបរនេះប្រហែល ៥ឆ្នាំហើយ)។ គាត់បានទទួលកម្ចីពីយើងជាច្រើនលើក ដើម្បីយក ទៅពង្រីកអាជីវកម្មរបស់គាត់ ធ្វើឱ្យអាជីវកម្មរបស់ មានការរីកចម្រើន។


ដូច្នេះ ចំពោះកម្ចីនេះគាត់ពុំមានបញ្ហាអ្វីមួយ ជាមួយគ្រឹះ ស្ថានរបស់យើងនោះទេ ការសងប្រាក់ និងស្ថានភាព គ្រួសារល្អហើយយើងអាចស្នើផ្តល់ ឬ ផ្តល់ជូនគាត់នូវ សាច់ប្រាក់កាន់តែច្រើន ជាងនេះទៀតសម្រាប់កម្ចី នៅ វគ្គបន្ទាប់ទៀត ប្រសិនបើគាត់ត្រូវការ។





លោកស្រី សុខ ចាន់ថារី (Sok Chanthavy) និងលោក ជុំ គន្ធា (Chum Kunthea) មានស្រុកកំណើតនៅភូមិ ក្រាំងធ្នង់ ឃុំ រវៀង ស្រុកសំរោង ខេត្តតាកែវ។ គាត់ មានកូនជាអ្នកលក់ឥវ៉ាន់ចាប់ហួយ និងប្តីជាមេជាងគំនូរ ហើយគាត់ប្រកបរបរចិញ្ចឹមបង្កង និងកង្កែប នៅក្នុងភូមិ របស់គាត់ (របរចិញ្ចឹមបង្កង និងកង្កែបដែលមានអាយុ កាល០៤ឆ្នាំហើយ)។ គាត់បានទទួលកម្ចីពីយើងជាច្រើន ដើម្បីយកទៅពង្រីករបរចិញ្ចឹមបង្កង និងកង្កែប របស់គាត់ ធ្វើឱ្យកាន់តែច្រើនឡើង។ ដូច្នេះចំពោះកម្ចីនេះគាត់ពុំមាន បញ្ហាអ្វីមួយជាមួយក្រុមហ៊ុនរបស់យើងនោះទេ ការសង ប្រាក់ និងស្ថានភាពគ្រួសារល្អ ហើយយើងអាចស្នើផ្តល់ ឬ ផ្តល់ជូនគាត់នូវសាច់ប្រាក់កាន់តែច្រើនជាងនេះទៀត សម្រាប់កម្ចីនៅពេលបន្ទាប់ទៀតប្រសិនបើគាត់ត្រូវការ។

សកម្មភាពអាជីវកម្មរបស់អតិថិជន



ក្រុមប្រឹក្សាភិបាល

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល



អ្នកឧកញ៉ា ជាអ្នកឯកទេសអប់រំវេជ្ជបណ្ឌិត ជនស្នេហាជាតិ និងជាសហគ្រិនមួយ រូបដែលធ្វើម។ បច្ចុប្បន្ន គាត់ត្រូវបានគេស្គាល់ ថាជា ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន ជាស្ថាប័នផ្តល់សេវា អប់រំឈានមុខគេ នៅក្នុងប្រទេសកម្ពុជា និងមានបុត្រ សម្ព័ន្ធគឺ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) សាលារៀនអន្តរទ្វីប អាមេរិកាំង (AIS) សូហ្វូ និងអាយលើន ហើយលោក មានឯកទេសផ្នែកអប់រំ និង

ការអភិវឌ្ឍសហគមន៍ផងដែរ។ បច្ចុប្បន្នអ្នកឧកញ៉ាមានតំណែងជា សមាជិកទីប្រឹក្សា និងជាសហអនុប្រធាន ក្រុមការងារផ្នែកអប់រំ នៃសភាពាណិជ្ជកម្មកម្ពុជា ជាទីប្រឹក្សាភិបាល នៃសមាគមសហគ្រិនស្ត្រីកម្ពុជា ជាសមាជិកក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព ជាសមាជិកស្ថាបនិក និងទីប្រឹក្សានៃក្លឹបអ្នកវិនិយោគកម្ពុជា ជាទីប្រឹក្សាក្រុមប្រឹក្សាភិបាលនៃសហព័ន្ធសេវាអប់រំនៅកម្ពុជា ប្រធាន ស្ថាបនិកភិក្ខុយសនៃសហព័ន្ធកីឡាល្បក្កតោកម្ពុជា ជាស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី ស្ថាបនិកប្រធានក្រុមប្រឹក្សាភិបាល និងចាងហ្វាងនៃអ៊ឹម ជេ យូ មេឌា ណេតវើក (MJQ Media Network) និងស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន អ៊ឹម ជេ យូ ត្រាវែល។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី មានស្រុកកំណើតនៅខេត្តបាត់ដំបង។ អ្នកឧកញ៉ា បានសិក្សា នៅសាកលវិទ្យាល័យ University of California at Berkeley សហរដ្ឋអាមេរិកជាកន្លែងដែលលោក បាន បញ្ចប់ការសិក្សាផ្នែក Pre-Med Studies នៅឆ្នាំ១៩៩១។ អ្នកឧកញ៉ា ទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែក សុខភាពសាធារណៈពីសាកលវិទ្យាល័យ Massachusetts ទីក្រុង Amherst សហរដ្ឋអាមេរិក និងលោកបាន បញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Spartan Health Sciences នៃរដ្ឋ New Mexico សហរដ្ឋអាមេរិក ក្នុង ឆ្នាំ១៩៩៨ ដោយទទួលបានសញ្ញាបត្រវេជ្ជបណ្ឌិតវេជ្ជសាស្ត្រជំនាញវេជ្ជសាស្ត្រទូទៅ។ អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានបញ្ចប់ការហ្វឹកហ្វឺនផ្នែកវេជ្ជសាស្ត្រ នៅមន្ទីរពេទ្យឈីកាហ្គោ នៃសាកលវិទ្យាល័យអៀល លីណាយទីក្រុងជីកាហ្គោ រដ្ឋអៀលលីនណាយសហរដ្ឋអាមេរិក និងការហ្វឹកហ្វឺនក្រោយថ្នាក់វេជ្ជបណ្ឌិត ក្នុង តួនាទីជា ទីប្រឹក្សាសុខភាពសាធារណៈ និងនៃគម្រោងសមាហរណកម្ម នៃការទទួលបន្ទុកពិនិត្យ និងព្យាបាល

ជំងឺកុមារ (ស.ព.ជ.ក) អង្គការដៃគូសម្រាប់អភិវឌ្ឍន៍ រដ្ឋម៉ារីឡែន សហរដ្ឋអាមេរិក ដែលមានទីតាំងស្ថិតនៅ ក្នុងស្រុកឆ្លុង ខេត្តក្រចេះ។

អ្នកឧកញ៉ា បានធ្វើការជាសាស្ត្រាចារ្យវិទ្យាសាស្ត្រ បង្រៀននៅដេប៉ាតឺម៉ង់វិទ្យាសាស្ត្រស្តីពីរូបរាងកាយ និងជីវិត នៃមហាវិទ្យាល័យ Cleveland Chiropractic ក្នុងទីក្រុង Los Angeles រដ្ឋ California មុនពេល ដែលអ្នកឧកញ៉ាវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ក្នុងឆ្នាំ២០០២ ក្នុងនាមជាពេទ្យស្ម័គ្រចិត្តមាន តួនាទីជា ទីប្រឹក្សាយោបល់នៃគម្រោងសមាហរណកម្មការគ្រប់គ្រងជំងឺកុមារ (Integrated Management of Childhood Illness, IMCI) និងសុខភាពសាធារណៈរបស់អង្គការដៃគូដើម្បីអភិវឌ្ឍន៍ “Partners for Development” ដែលមានមូលដ្ឋាននៅរដ្ឋ Maryland សហរដ្ឋអាមេរិក។ ក្រោយមកអ្នកឧកញ៉ាបានកាន់ តំណែងជាសាស្ត្រាចារ្យ ផ្នែកវិទ្យាសាស្ត្រសុខាភិបាល នៃមហាវិទ្យាល័យ គណិតសាស្ត្រ វិទ្យាសាស្ត្រ និង វិស្វកម្ម នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៤ ហើយលោកក៏ទទួលបានការ តែងតាំងជាស្ថាបនិកព្រឹទ្ធបុរសអនុប្រធានគណៈកម្មការអប់រំ និងក៏ជាសាស្ត្រាចារ្យផ្នែកសុខភាពសាធារណៈ នៃមហាវិទ្យាល័យសុខភាពសាធារណៈនៅសាកលវិទ្យាល័យកម្ពុជា មុនពេលលោកបង្កើត ក្រុមហ៊ុន ម៉េងលី ជេ. គូច អេឌូខេសិន នាឆ្នាំ២០០៥។

អ្នកឧកញ៉ា ត្រូវបានទទួលស្គាល់ចំពោះការចូលរួមយ៉ាងសកម្មរបស់លោកក្នុងកិច្ចការងារមនុស្សធម៌ការ អភិវឌ្ឍសហគមន៍តាមរយៈការខិតខំប្រឹងប្រែងរបស់លោក ក្នុងវិស័យអប់រំវិស័យសុខាភិបាល និងការបម្រើ សេវាសង្គម។

លោក គង់ វ៉ារ៉ា

សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ



លោក គង់ វ៉ារ៉ា គឺជាអគ្គនាយកផ្នែកប្រតិបត្តិការនៃ Maritime Group។ លោក គង់ វ៉ារ៉ា ត្រូវបានតែងតាំងជា អគ្គនាយកផ្នែកប្រតិបត្តិការនៅខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីត្រួតពិនិត្យ រាល់សកម្មភាពអាជីវកម្មទាំងអស់នៃក្រុមហ៊ុន និងក្រុមហ៊ុនឧប សម្ព័ន្ធរបស់ Maritime Group។ សកម្មភាពអាជីវកម្មចំបង គឺផ្ដោតសំខាន់ទៅលើ ការដឹកជញ្ជូន អាហារ និង ភេសជ្ជៈ ធនាគារ និងហិរញ្ញវត្ថុ សណ្ឋាគារ និង រមណីយដ្ឋាន ដី និងការអភិវឌ្ឍ អចលនទ្រព្យ ការធ្វើពាណិជ្ជកម្ម និងកសិកម្ម។ មុនពេលចូលបម្រើការងារនៅ Maritime Group គាត់ គឺជានាយកប្រតិបត្តិ ធនធានមនុស្ស និងប្រតិបត្តិប្រតិបត្តិការនៃ MJQE។ ជាមួយនឹង មុខតំណែងនេះ គាត់បានដើរតួយ៉ាងសំខាន់ ក្នុង ការផ្តល់អនុសាសន៍ ទៅលើផែនការយុទ្ធសាស្ត្រដល់នាយកដ្ឋានទាំងអស់ ដើម្បីសម្រេចបានតាមផែនការ អាជីវកម្មរបស់MJQE ដោយក្នុងនោះរួមទាំងជាអភិបាលឯករាជ្យនៃការិយាល័យរបស់ស្ថាបនិក និងប្រធាន ក្រុមប្រឹក្សាភិបាលនៅក្នុងការអភិវឌ្ឍន៍ “Good Corporate Governance”, the “Table of Commitment Authority” and “Profits Sharing Policy”, the Human Resources Department in developing “Group’s Policies”, “Employee Handbook” and “HR Policies & Procedures”។

គាត់មានបទពិសោធន៍ ៣៧ឆ្នាំក្នុងវិស័យអាជីវកម្មផ្សេងៗដូចជា៖ កាសែត ទស្សនាវដ្តីការវិនិយោគ ការ

បោះពុម្ពប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ វិស័យកាត់ដេរ ធនាគារ សណ្ឋាគារ កាស៊ីណូ ធានារ៉ាប់រងទូទៅ សម្ភារៈសំណង់ នាំចេញ និងនាំចូល អាហារ និងភេសជ្ជៈ ការវាយតម្លៃលើផលប៉ះពាល់ខាងបរិស្ថាន វិស័យ អចលនទ្រព្យ និងវិស័យអប់រំ។ គាត់ធ្លាប់កាន់មុខដំណែងជាថ្នាក់គ្រប់គ្រងដូចជា៖ ប្រធាននាយកដ្ឋានធនធាន មនុស្ស និងរដ្ឋបាល និងជានាយកគ្រប់គ្រងផែនការជាមួយ MJQE។ ដោយទទួលបានចំណេះដឹងទូលំ ទូលាយនៅ ក្រៅប្រទេសរបស់គាត់នៅ ទ្វីប អឺរ៉ុប និងហាវ៉ៃ សហរដ្ឋអាមេរិច ហើយពេលខ្លះគាត់ត្រូវបានគេ អញ្ជើញជាគ្រូ បង្គោលនិង/ឬជាភ្នាក់ងារក្នុងការហ្វឹកហាត់ / សិក្ខាសាលាដែលបានធ្វើឡើងក្នុងនិងក្រៅប្រទេស។ គាត់បានទទួលសញ្ញាបត្រអនុបណ្ឌិតវិទ្យាសាស្ត្រពិសោធន៍នៅឆ្នាំ ១៩៧៤ និងសញ្ញាបត្រច្បាប់ឆ្នាំ ១៩៩០។

លោក ឡុង ពិសី សមាជិកក្រុមប្រឹក្សាភិបាល



លោក ឡុង ពិសី គឺជាសមាជិកក្រុមប្រឹក្សាភិបាលមួយរូប នៅគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន។ ក្នុងនាមជាសមាជិកក្រុមប្រឹក្សាភិបាលមួយរូប នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន លោក ឡុង ពិសី មានតួនាទី ដ៏សំខាន់មួយក្នុងការត្រួតពិនិត្យលើការរៀបចំគម្រោងអាជីវកម្ម របស់គ្រឹះស្ថាន មួយនេះ ក៏ដូចជាជួយទៅលើអាជីវកម្មទាំងអស់ ដែលពាក់ព័ន្ធជាមួយនឹង គម្រោងថវិកាប្រចាំឆ្នាំ និងធ្វើយ៉ាងណាឱ្យប្រតិបត្តិការអាជីវកម្មមួយនេះដំណើរ ការទៅបានរលូន។ លោក ឡុង ពិសី បានចាប់ផ្តើមចូលបំរើការងារ នៅគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុប្រសិទ្ធភាព ហ្វាយនែន នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ ដោយ ឡែកលោកបានចាប់ផ្តើមចូលបំរើការងារនៅក្រុមហ៊ុនម៉េងលី ជេ. គួច អេឌូខេសិន នៅក្នុងឆ្នាំ ២០០៦ ដែលដំបូងឡើយលោកជាគ្រូបង្រៀនភាសាអង់គ្លេសក្រៅម៉ោង។ ដោយសារការខិតខំប្រឹងប្រែង និងទទួល បានលទ្ធផលល្អក្នុងការបង្រៀនអស់រយៈពេល៥ឆ្នាំលោក ឡុង ពិសី ត្រូវបានដំឡើងតួនាទីជាគ្រូបង្រៀនភាសា អង់គ្លេសក្រៅម៉ោង ទៅជាគ្រូបង្រៀនភាសាអង់គ្លេសពេញម៉ោង បន្ទាប់មក លោកក៏ត្រូវបានដំឡើងតួនាទីជាគ្រូ បង្រៀនទៅជាប្រធានគ្រូនៅក្នុងឆ្នាំ២០១០។ នៅក្នុងឆ្នាំ២០១៣ លោកក៏ត្រូវបានគណៈកម្មការជាន់ខ្ពស់ បន្ថែមតួនាទី មួយទៀតជាចាងហ្វាងទទួលបន្ទុកផ្នែកភាសាអង់គ្លេសនៃសាលារៀន អន្តរទ្វីប អាមេរិកកាំង។ ក្រោយពីការខិតខំប្រឹងប្រែងបំពេញការងារយ៉ាងយកចិត្តទុកដាក់អស់រយៈពេលជាច្រើនឆ្នាំនៅក្នុង ឆ្នាំ២០១៦ លោកត្រូវបានគណៈគ្រប់គ្រង ដំឡើងតួនាទីទៅជានាយករងនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ ហើយចុងក្រោយ បង្អស់ក្នុងឆ្នាំ២០១៧ លោកត្រូវបានដំឡើងតួនាទីទៅជានាយកសាខាម៉ៅសេទុងនិងជា គណៈកម្មាការដឹកនាំ រៀបចំសន្និសីទ CamTESOL ប្រចាំឆ្នាំផងដែរ។

លោក ឡុង ពិសី បានបញ្ចប់បរិញ្ញាបត្រផ្នែកបង្រៀនភាសាអង់គ្លេស នៅក្នុងឆ្នាំ២០០៦ នៅសកល វិទ្យាល័យបៀលប្រាយ។ លោកក៏បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគ្រប់គ្រងពាណិជ្ជកម្មនៅឆ្នាំ ២០២២ នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រផងដែរ។

គណៈគ្រប់គ្រង

លោក សិន្ន ពិសិដ្ឋ

អគ្គនាយក



លោក សិន្ន ពិសិដ្ឋ មានតួនាទីជា អគ្គនាយក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី។ គាត់មានបទពិសោធការងាររយៈពេលជាង១៧ឆ្នាំ នៅក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ ព្រមទាំងវិស័យទូទាត់សងប្រាក់ផងដែរ។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ពីសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ ក្នុងឆ្នាំ២០០២។ គាត់បានចូលរួមវគ្គបណ្តុះបណ្តាល ក៏ដូចសិក្ខាសាលា ជាច្រើនទាក់ទងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ និងវិស័យទូទាត់សងប្រាក់។

លោក យុន ជាវុធ

អគ្គនាយកផ្នែកហិរញ្ញវត្ថុ និងអគ្គនាយកស្តីទីផ្នែកប្រតិបត្តិការ



បច្ចុប្បន្ន លោក យុន ជាវុធ មានតួនាទីជា អគ្គនាយកផ្នែកហិរញ្ញវត្ថុ និងអគ្គនាយកស្តីទីផ្នែកប្រតិបត្តិការ។ លោកបានបញ្ចប់បរិញ្ញាបត្រផ្នែកគណនេយ្យ និងកំពុងបន្តយកអនុបណ្ឌិតផ្នែកធនាគារ និងហិរញ្ញវត្ថុ។ លោកមានបទពិសោធជាង១៥ឆ្នាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ លោកមានបទពិសោធន៍លើការគ្រប់គ្រងហិរញ្ញវត្ថុជាង៦ឆ្នាំ ការគ្រប់គ្រងសាខាជាង ៦ឆ្នាំ ជាគណនេយ្យសាខាជាង ៣ឆ្នាំ។ លោកក៏បានចូលរួមវគ្គបណ្តុះបណ្តាលរយៈពេលបីខែ លើបទបញ្ញត្តិ និងការប្រតិបត្តិតាមដែលទទួលស្គាល់ដោយធនាគារជាតិនៃកម្ពុជាផងដែរ។

លោក ឯក ណារិទ្ធ

ប្រធាននាយកដ្ឋានឥណទាន



លោក ណារិទ្ធ បានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងអាជីវកម្ម (MBA) ពីសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ក្នុងឆ្នាំ២០១២ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកលក់ និងទីផ្សារ (BBA) ពីវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) ក្នុងឆ្នាំ២០០៨។ លោកបានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាក្នុងស្រុកផ្សេងៗ លើវគ្គពាក់ព័ន្ធទាក់ទងនឹងការគ្រប់គ្រងស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារ ការគ្រប់គ្រងហានិភ័យឥណទាន ការបណ្តុះបណ្តាលគ្រូបង្គោល ការគ្រប់គ្រងសាខា ជំនាញលក់ ការគ្រប់គ្រងប្រតិបត្តិការអាជីវកម្មខ្នាតតូច និងមធ្យមវាយតម្លៃវត្ថុបញ្ចាំ និងភាពជាអ្នកដឹកនាំ។ លោក ណារិទ្ធ មានបទ

ពិសោធច្រើនជាងជាង ១៥ឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា។ គាត់បានចាប់ផ្តើមអាជីពរបស់គាត់ជាមួយអង្គការឥណទានមួយកន្លែងនៅក្នុងឆ្នាំ២០០៧ ជាមន្ត្រីឥណទាន និងជាប្រធានសាខានៅឆ្នាំ២០១០ គាត់បានផ្លាស់ទៅបម្រើការងារជាមួយ អ៊ីរី ហ្វាយនែន ភីអិលស៊ី ដែលត្រូវបានរួមបញ្ចូលគ្នាជាមួយជាបប៊ែលយូប៊ី ហ្វាយនែន ភីអិលស៊ី ជាមន្ត្រីឥណទានខ្នាតតូច និងមធ្យម ក្នុងឆ្នាំ២០១៤ ប្រធានមន្ត្រីឥណទានក្នុងឆ្នាំ២០១៥ និងជាប្រធានសាខានៅក្នុងឆ្នាំ២០១៥ដដែល។ គាត់បានផ្លាស់ទៅបម្រើការងារជាមួយ ធនាគារ អេស ប៊ី អាយ លីហ្វីរ ភីអិលស៊ី ជាប្រធានជាន់ខ្ពស់ទំនាក់ទំនងអាជីវកម្មខ្នាតតូច និងមធ្យម (SME) ក្នុងឆ្នាំ២០២០ និងជាប្រធានផ្នែកលក់ក្នុងឆ្នាំ២០២២។ លោកបានចាប់ផ្តើមការងារនៅគ្រីស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី ជាប្រធាននាយកដ្ឋានឥណទាន ចាប់តាំងពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២។

លោក លី គីមងន

ប្រធានផ្នែកសវនកម្មផ្ទៃក្នុង



លោក លី គីមងន អាយុ ៣២ បានចូលបម្រើការងារក្នុង គ្រឹះស្ថានប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី នៅក្នុងឆ្នាំ២០២២ តួនាទីជា ប្រធានផ្នែកសវនកម្មផ្ទៃក្នុង។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញធនាគារនិងហិរញ្ញវត្ថុនៅសកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ក្នុងឆ្នាំ២០១៥។ មុនពេលចូលបម្រើការងារនៅគ្រឹះស្ថានប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី លោកមានបទពិសោធដាង ១១ឆ្នាំទាក់ទងការងារផ្នែកសវនកម្មផ្ទៃក្នុង គណនេយ្យករ ធនធានមនុស្ស និងរដ្ឋបាល និងមន្ត្រីឥណទាន (ទាំងលើវិស័យមីក្រូហិរញ្ញវត្ថុ វិស័យអចលនទ្រព្យ វិស័យអប់រំ និងវិស័យកសិកម្ម)។ លើសពីនេះទៅទៀត លោកបានចូលរួមវគ្គបណ្តុះបណ្តាល

ជាច្រើនទៅលើផ្នែកសវនកម្ម និងគ្រប់គ្រងហានិភ័យ។

កញ្ញា សី ផឺតា

ប្រធានផ្នែកគណនេយ្យនិងហិរញ្ញវត្ថុ



កញ្ញា សី ផឺតា មានតួនាទីជាប្រធានគណនេយ្យ និងហិរញ្ញវត្ថុ កើតក្នុងឆ្នាំ១៩៩៤។ កញ្ញាបានចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី។ ក្នុងឆ្នាំ២០១៤ ដែលមានតួនាទីជានួយការបេឡាធិការប្រចាំសាខារាជធានីភ្នំពេញ។ នៅខែមេសា ឆ្នាំ២០១៧ កញ្ញាត្រូវបានតំឡើងឋានៈជាមន្ត្រីបេឡាប្រចាំការិយាល័យកណ្តាល។ បន្ទាប់មក កញ្ញា បានក្លាយជាមន្ត្រីគណនេយ្យជាន់ខ្ពស់ក្នុងឆ្នាំ ២០១៩ ហើយកញ្ញា ត្រូវបានតំឡើងឋានៈជាប្រធានគណនេយ្យ និងហិរញ្ញវត្ថុ ក្នុងខែមករា ឆ្នាំ ២០២២ រហូតដល់បច្ចុប្បន្ន។ កញ្ញាបានបញ្ចប់ថ្នាក់បរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ ពីវិទ្យាស្ថានវ៉ាន់ដាក្នុងឆ្នាំ២០១៦ កញ្ញាបានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើនដែលទាក់ទងនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ។

អ្នកស្រី យឹម ស្រីឡុង

មន្ត្រីគ្រប់គ្រងហានិភ័យនិងប្រតិបត្តិតាមជាន់ខ្ពស់



អ្នកស្រី យឹម ស្រីឡុង បានកើតនៅក្នុងឆ្នាំ១៩៩២ អ្នកស្រីបានចូលបម្រើការងារនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី ជាមន្ត្រីហានិភ័យ និង ប្រតិបត្តិតាមជាន់ខ្ពស់ នៅដើមខែកញ្ញា ឆ្នាំ២០២០។ អ្នកស្រីបានបញ្ចប់ថ្នាក់បរិញ្ញា បត្រជំនាញធនាគារ និងហិរញ្ញវត្ថុ ពីវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB)។ អ្នកស្រី មានបទពិសោធន៍ជាង ៥ឆ្នាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ដែលមានមុខ តំណែង ជាច្រើនរួមមាន មន្ត្រីឥណទាន ជំនួយការគណនេយ្យ ជំនួយការប្រតិបត្តិការ និងមន្ត្រីប្រតិបត្តិតាមនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

លោក ឆយ វ៉ាន់ជេត

ប្រធានផ្នែកធនធានមនុស្សនិងរដ្ឋបាល



លោក ឆយ វ៉ាន់ជេត សញ្ជាតិខ្មែរ បានចូលបម្រើការងារជាមួយ គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី ចាប់តាំងពីខែធ្នូ ឆ្នាំ២០២១ មាន តួនាទីជាប្រធានផ្នែកធនធានមនុស្ស និងរដ្ឋបាល លោកបានបញ្ចប់បរិញ្ញាបត្រ ផ្នែកគណនេយ្យ លោកមានបទពិសោធន៍ជាង១៨ឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងធ្លាប់បានបម្រើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជាច្រើនគ្រឹះស្ថាន។ លោកមានបទពិសោធន៍លើកិច្ចការឥណទាន ជាមន្ត្រីឥណទាន ប្រធានមន្ត្រី ឥណទាន ប្រធានអនុសាខា និងជានាយកគ្រប់គ្រងសាខាសរុបជាង១០ឆ្នាំ។ លោកមានបទពិសោធក្នុងការ គ្រប់គ្រងធនធានមនុស្ស ដែលធ្លាប់បានបំពេញ តួនាទី៖ ជាជំនួយការនាយកដ្ឋានធនធានមនុស្ស ជាប្រធានផ្នែកគ្រប់គ្រងលទ្ធ

ផលការងារបុគ្គលិក ជាប្រធាននាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាល សរុបរយៈពេលជាង០៨ឆ្នាំ។ លោក ក៏បានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលា ជាច្រើនកន្លែងដែលពាក់ព័ន្ធនឹងមុខតំណែងរបស់លោក ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។

លោក បែវ ពលទេវ

មន្ត្រីព័ត៌មានវិទ្យាជាន់ខ្ពស់




លោក បែវ ពលទេវ មានតួនាទីជាមន្ត្រីជាន់ខ្ពស់ព័ត៌មានវិទ្យា លោកបានបញ្ចប់ បរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រ ពីសាកលវិទ្យាល័យវៀលប្រាយក្នុង ឆ្នាំ២០១៩។ លោក មានបទពិសោធន៍ ជាង៥ឆ្នាំក្នុងវិស័យព័ត៌មានវិទ្យា។ លោកបានចូលរួមវគ្គ បណ្តុះបណ្តាលច្រើនទាក់ទង នឹងវិស័យព័ត៌មានវិទ្យា។ បច្ចុប្បន្នលោកជាអ្នកគ្រប់ គ្រងផ្នែកហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី ផងដែរ។

វឌ្ឍនភាពរបស់បុគ្គលិក និងការកសាងសមត្ថភាពបុគ្គលិក

ការអភិវឌ្ឍរបស់បុគ្គលិក

ចំនួនបុគ្គលិករបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន គិតត្រឹមខែធ្នូ ឆ្នាំ២០២២ មានចំនួនសរុប ៥៨នាក់ ក្នុងនោះបុគ្គលិកនារីមានចំនួន១៩នាក់ ស្មើនឹង ៣២,៧៦% នៃចំនួនបុគ្គលិកសរុប។ ចំពោះអត្រានៃការចាកចេញរបស់បុគ្គលិកមានការធ្លាក់ចុះជាងឆ្នាំមុនដែលមានពី ២៦,៤១% មកត្រឹម១៣,៧៩% ក្នុងឆ្នាំ២០២២។ ដើម្បីប្រកួតប្រជែងនៅលើទីផ្សារ គ្រឹះស្ថានបានអភិវឌ្ឍគោលនយោបាយធនធានមនុស្សដែលច្បាស់លាស់ និងមានតម្លាភាព និងនីតិវិធីដែលពាក់ព័ន្ធនឹងការជ្រើសរើសបុគ្គលិកថ្មី ការវាយតម្លៃបុគ្គលិក តម្លៃបស្ចិម និងវិន័យ។



ការវិវត្តរបស់បុគ្គលិក និងការកសាងសមត្ថភាព

ដោយសារការអភិវឌ្ឍបុគ្គលិក និងការកសាងពង្រឹងសមត្ថភាពដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាបានគុណភាពការងារ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន បានរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់បុគ្គលិកថ្មីដែលត្រូវបានជ្រើសរើស ដើម្បីធានាថាពួកគេមានជំនាញគ្រប់គ្រាន់ និងមានសមត្ថភាពក្នុងការបំពេញការងាររបស់ពួកគេ ក៏ដូចជាធ្វើឲ្យការងារពួកគេមានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ក៏បានផ្តល់ថវិកាជារៀងរាល់ឆ្នាំផងដែរ សម្រាប់ការអភិវឌ្ឍបុគ្គលិក និងការកសាងពង្រឹងសមត្ថភាពលើការបណ្តុះបណ្តាល វគ្គបណ្តុះបណ្តាលថ្មីស្តីពីផលិតផលថ្មីៗ ឬគោលនយោបាយថ្មី វគ្គបណ្តុះបណ្តាលឯកទេស និងកម្មវិធីកសាងសមត្ថភាពចាំបាច់។ បុគ្គលិកម្នាក់ៗក៏ត្រូវបានផ្តល់ឱកាសផងដែរ ដើម្បីចូលរួមកម្មវិធីសិក្សាខ្លី ឬកម្មវិធីដែលមានសញ្ញាបត្រ។ វគ្គបណ្តុះបណ្តាលដែលទាក់ទងទៅនឹងការណែនាំសម្រាប់បុគ្គលិកដែលបានជ្រើសរើសថ្មីៗ វគ្គបណ្តុះបណ្តាលភាពទាន់សម័យ ការតម្រង់ទិសលើផលិតផលថ្មី ការវាយតម្លៃកម្មវិធី ការណែនាំស្តីពីគោលនយោបាយថ្មី ជំនាញសវនកម្មការគ្រប់

គ្រងធនធានមនុស្ស សិក្ខាសាលាអភិបាលកិច្ចក្រុមហ៊ុន ច្បាប់កិច្ចសន្យានិងឥណទាន និងនីតិវិធីច្បាប់ និងគោលនយោបាយធនធានមនុស្សប្រកបដោយប្រសិទ្ធភាព នីតិវិធី និងការអភិវឌ្ឍន៍ដោយខ្លួនឯង សិក្ខាសាលាយុទ្ធសាស្ត្រថ្មីការគ្រប់គ្រងសវនកម្មផ្ទៃក្នុង និងការត្រួតពិនិត្យសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារគ្រប់គ្រងហានិភ័យវិធីសាស្ត្រស្រាវជ្រាវជាក់ស្តែង បទពិសោធន៍ និងជាក់ស្តែងលើការយកពន្ធអនុវត្តច្បាប់ការងារ និងលក្ខខណ្ឌការងារធនធានមនុស្ស។ កម្មវិធីច្បាប់សម្រាប់ឯកសារស្របច្បាប់ នៅក្នុងធនធានមនុស្ស និងអ្នកគ្រប់គ្រងការហ្វឹកហ្វឺនអនុវត្តជាក់ស្តែងលើវិធីគណនាសម្រាប់ការបន្ថែមម៉ោង និងការបង់ប្រាក់ផ្សេងទៀត ក្រោមច្បាប់ស្តីពីការងារកម្ពុជាត្រូវបានដឹងមានប្រសិទ្ធភាព នៃការគ្រប់គ្រងនៅក្នុងអង្គភាពសន្និសីទស្តីពីធនធានមនុស្សជាដើម។

ផលិតផល និងសេវាកម្ម

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី បានបង្កើតនូវផលិតផលឥណទានជាច្រើនដើម្បីឆ្លើយតបទៅនឹងការបម្រើសេវា ទៅដល់ប្រជាជនដែលមានចំណូលទាប សហគ្រាសខ្នាតតូច មធ្យម ហើយនិងកសិករ ទាំងនៅតាមតំបន់ដាច់ស្រយាល និងតំបន់ប្រជុំជន។ យោងទៅតាមប្រភពចំណូលអាជីវកម្មរបស់អតិថិជនពួកគាត់អាច ជ្រើសរើសរបៀបសងច្រើនប្រភេទគឺ ការសងរំលស់ប្រាក់ដើម និងការប្រាក់ប្រចាំខែ និងការសងការប្រាក់ប្រចាំខែ និងសងដើមនៅចុងគ្រា។

ឥណទានក្រុម

ឥណទានក្រុមត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីផ្តល់ប្រាក់កម្ចីទៅ ប្រជាជនក្រីក្រនៅប្រទេសកម្ពុជា ដែលមានចំណូលទាប សហគ្រាសខ្នាតតូច និងកសិករ។ សម្រាប់ឥណទានក្រុមមួយ អាចមានសមាជិកក្រុមចាប់ពី ២នាក់ ទៅ ៦នាក់ ហើយក្នុងម្នាក់ៗអាចទទួលបានប្រាក់កម្ចីចាប់ពី ៥០ដុល្លារអាមេរិក ដល់ ២៥០ ដុល្លារអាមេរិក សមមូលជាប្រាក់រៀលជាមួយនឹងរយៈពេលចាប់ពី១ខែ ដល់ ១២ខែ ជាមួយនឹងរបៀបសងប្រាក់ពីរប្រភេទ គឺសងរំលស់ប្រាក់ដើម និងការប្រាក់រៀងរាល់ខែ និងសងការប្រាក់ប្រចាំខែ ហើយសងប្រាក់ដើមនៅចុងគ្រា។

ឥណទានទោល


ឥណទានទោល ត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បីផ្តល់ដល់ប្រជាជនក្រីក្រ និងមធ្យមដែលពាក់ព័ន្ធនឹង សហគ្រាសខ្នាតតូច និងមធ្យម ហើយនិង កសិករ។ អតិថិជនអាចខ្ចីប្រាក់ ជាលក្ខណៈឯកត្តជនជាមួយទំហំកម្ចី រហូត ដល់ ៥០.០០០ ដុល្លារអាមេរិក សមមូលជាប្រាក់រៀល ជាមួយនឹងរយៈពេល រហូតដល់ ៦០ខែ និងរបៀបសងប្រាក់មានពីរប្រភេទគឺ សងរំលស់ប្រាក់ដើម និងការប្រាក់រៀងរាល់ខែ និងសងការប្រាក់ប្រចាំខែ ហើយសងប្រាក់ដើមនៅចុងគ្រា ដោយអាស្រ័យទៅតាមប្រភេទនៃមុខរបររបស់អតិថិជន។

លទ្ធផលផ្នែកប្រតិបត្តិការ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី នៅតែបន្តការរីកចម្រើនក្នុងលក្ខខណ្ឌនៃការពង្រីកចំនួនសាខា និងទំហំនៃប្រាក់កម្ចី។ ក្នុងអំឡុងឆ្នាំ២០១៧ សាខាថ្មីចំនួន២បានបង្កើតឡើង គឺសាខាខេត្ត

កំពង់ស្ពឺ និងសាខាស្រុកជើងព្រៃ។នៅដំណាច់ខែធ្នូ ឆ្នាំ២០២២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រសិទ្ធភាពហ្វាយនែន មានអតិថិជនសកម្មសរុបចំនួន ១.៣៩៨នាក់ និងផលប៉ុន្តែសណាទានដុលចំនួន ៤.២៦៧.៤៩១,៤៩ដុល្លារ ហើយមានសាខាដែលកំពុងធ្វើប្រតិបត្តិការមានចំនួន៤ ដែលមានប្រតិបត្តិការនៅតាមស្រុក ខេត្ត ក្រុង និងរាជធានីរួមមាន៖ សាខារាជធានីភ្នំពេញ សាខាខេត្តតាកែវ(ស្រុកបាទី) សាខាខេត្តកំពង់ស្ពឺ និងសាខាខេត្តកំពង់ចាម(ស្រុកជើងព្រៃ)។

ការគ្របដណ្តប់តំបន់ប្រតិបត្តិការ




អតិថិជន និងផលប៉ុន្តែងណាទាន

ការបញ្ចេញប្រាក់កម្ចី

ការបញ្ចេញឥណទានជូនអតិថិជនក្នុងឆ្នាំ២០២២ សរុបចំនួន ៣.៩២៤.០៧៣ដុល្លារ និងអតិថិជនសរុបចំនួន១.១៩៤នាក់។ ប្រាក់កម្ចីទាំងអស់ដែលបានផ្តល់ជូនអតិថិជន គឺពួកគាត់យកទៅប្រើប្រាស់ក្នុងវិស័យផ្សេងៗ ដូចជា៖ កសិកម្ម ពាណិជ្ជកម្ម សេវាកម្ម ការដឹកជញ្ជូន ការសាងសង់ ប្រើប្រាស់ជាលក្ខណៈគ្រួសារ និងក្នុងការប្រើប្រាស់ផ្សេងៗ។


និន្នាការនៃ ការបញ្ចេញប្រាក់កម្ចី ផលប៉ុន្តែងណាទាន និងអតិថិជនសកម្ម អំឡុងឆ្នាំ២០២២



ផលប៉ុន្តែងណាទាន


គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន មានផលប៉ុន្តែងណាទានដុលសរុបចំនួន ៤.២៦៧.៤៩១ដុល្លារ គិតត្រឹមដំណាច់ឆ្នាំ២០២២ ផលប៉ុន្តែងណាទានសរុបគឺបានមកពី ផលប៉ុន្តែងប្រាក់កម្ចីជាក្រុម និងជាឯកត្តជន។

ផលប៉ុន្តែងឥណទាន និងអតិថិជនសកម្ម ចាប់ពីឆ្នាំ ២០១៨ ដល់ ២០២២




ឥណទានតាមវិស័យ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី បានផ្តល់ប្រាក់កម្ចីទៅតាមប្រភេទនៃផលិតផលផ្សេងៗគ្នា។ នៅដំណាច់ឆ្នាំ ២០២២ ប្រាក់កម្ចីលើវិស័យកសិកម្ម មានប្រមាណជា ១,៤៩% នៃផលប៉ុន្តែងឥណទានសរុប ដែលភាគច្រើនពាក់ព័ន្ធនឹង ការដាំដំណាំដូចជា៖ ពោត ដំឡូង សណ្តែក ល្ង ស្រូវ។ល។ វិស័យពាណិជ្ជកម្មមានចំនួន១៣,១៥% ដែលភាគច្រើនពាក់ព័ន្ធនឹង ការទិញនិងលក់ ពីសកម្មភាពផ្សេងៗ ក្នុងសហគ្រាសខ្នាតតូច និងមធ្យម។ វិស័យសេវាកម្មមានចំនួន ០,៨៣% ដែលពាក់ព័ន្ធនឹង ការជួលផ្ទះ រត់តាក់ស៊ី ម៉ូតូឌុប។ល។ វិស័យសាងសង់មាន ៧,១៣% ពាក់ព័ន្ធនឹង ការជួសជុលផ្ទះ សាងសង់ផ្ទះថ្មី។ វិស័យកម្ចីជាលក្ខណៈគ្រួសារមានចំនួន ៧៥,៩៩% វិស័យដឹកជញ្ជូន១,៣៧% និង១,៤៤%ដែលតំណាងឲ្យវិស័យផ្សេងៗនៃផលប៉ុន្តែងឥណទានសរុប។



គុណភាពផលប៉ះពាល់ប្រាក់កម្ចី

ក្នុងអំឡុងឆ្នាំ២០២២ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី បានកំណត់នូវការប្តេជ្ញាចិត្តដើម្បីធ្វើឲ្យប្រសើរឡើងចំពោះ គុណភាពផលប៉ះពាល់ឥណទាន ហើយនិងយកចិត្តទុកដាក់រួមទាំងប្រុងប្រយ័ត្នក្នុងការបញ្ចេញឥណទានថ្មីៗ។ ជាលទ្ធផលប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី អាចរក្សាបាននូវហានិភ័យឥណទានឲ្យនៅត្រឹម ៧,០៥% ដែលពីឆ្នាំ២០២១មានអត្រា ៦,៦១%។ លទ្ធផលទទួលបានទាំងនេះគឺដោយយោងទៅលើការតាមដាន និងត្រួតពិនិត្យ លើផលប៉ះពាល់ប្រាក់កម្ចីពីគ្រប់បុគ្គលិក និងការខិតខំប្រឹងប្រែងទៅលើការបណ្តុះបណ្តាលបុគ្គលិកប្រតិបត្តិការ ជាពិសេសមន្ត្រីឥណទាន និងការបង្កើតជាគោលការណ៍ឥណទាន និងនីតិវិធីក្រុមសីលធម៌ បុគ្គលិកនិងការទំនាក់ទំនងល្អរវាងបុគ្គលិក និងអតិថិជន ការផ្តោតអារម្មណ៍ និងយកចិត្តទុកដាក់ពីបុគ្គលិកចំពោះអតិថិជន និងដំបូន្មានពីថ្នាក់គ្រប់គ្រង និងក្រុមប្រឹក្សាភិបាល។ ក្រៅពីនេះប្រព័ន្ធមរកត(Morakot)បានផ្តល់ទិន្នន័យលម្អិត និងព័ត៌មានសម្រាប់បុគ្គលិកនិងថ្នាក់គ្រប់គ្រងដើម្បីត្រួតពិនិត្យវិភាគ និងតាមដានផលប៉ះពាល់ឥណទានបានទាន់ពេលវេលា។ ការចូលរួមចំណែកទៅលើគុណភាពនៃផលប៉ះពាល់ឥណទាន គឺវាបានធ្វើឲ្យប្រសើរឡើងនូវបរិយាកាសសេដ្ឋកិច្ចក្នុងប្រទេសផងដែរ។



ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលមានសេចក្តីសោមនស្សរីករាយ សូមធ្វើការបង្ហាញជូននូវរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល និងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី ហៅកាត់ថា (“ក្រុមហ៊ុន”) សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ក្រុមហ៊ុន គឺផ្តល់សេវាឥណទាន និងសេវាហិរញ្ញវត្ថុផ្សេងៗ ដល់ក្រុមគ្រួសារចំណូលទាបនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មានដូចខាងក្រោម៖

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ប្រាក់(ខាត)/ចំណេញមុនពន្ធអត្ថប្រយោជន៍/(ចំណាយ)ពន្ធលើប្រាក់ចំណេញ	(349,231)	(1,427,307)	115,614	470,318
ប្រាក់(ខាត)/ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	<u>(287,622)</u>	<u>(1,175,511)</u>	<u>83,862</u>	<u>341,151</u>

ដើមទុន

ពុំមានការប្រែប្រួលរចនាសម្ព័ន្ធភាគហ៊ុន ក្នុងអំឡុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះទេ។

ភាគលាភ

នាការបរិច្ឆេទនៃរបាយការណ៍នេះ ពុំមានការប្រកាស ឬបែងចែកភាគលាភឡើយ ហើយក្រុមប្រឹក្សាភិបាលក៏ពុំមានអនុសាសន៍ឲ្យមានការបែងចែកភាគលាភសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ នោះឡើយ។

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តនៃទុនបម្រុង និងសំវិធានធននៅក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះទេ ក្រៅពីការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ។

ឥណទានអាក្រក់ និងជាប់សង្ស័យ

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្របនានា ដើម្បីឈានដល់ការអះអាងថា នីតិវិធីពាក់ព័ន្ធជាមួយនឹង ការលុបចោលឥណទានអាក្រក់ និងការធ្វើសំវិធានធនលើឥណទានជាប់សង្ស័យ ត្រូវបានយកមកអនុវត្ត ហើយក្រុមប្រឹក្សាភិបាលជឿជាក់ថារាល់ឥណទានអាក្រក់ ដែលបានដឹងថាមិនអាចទាញបានត្រូវបានលុបបំបាត់ចោល ហើយសំវិធានធនត្រូវបានប៉ាន់ស្មានគ្រប់គ្រាន់សម្រាប់ឥណទានអាក្រក់ និងជាប់សង្ស័យ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះក្រុមប្រឹក្សាភិបាល ពុំបានដឹងពីព្រឹត្តិការណ៍ណាមួយដែលអាចបណ្តាលឲ្យចំនួនទឹកប្រាក់នៃឥណទានអាក្រក់ដែលបានលុបចោល ឬចំនួនទឹកប្រាក់សំវិធានធនលើឥណទានជាប់សង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានចំនួនមិនគ្រប់គ្រាន់ជាសារវន្តនោះទេ។

ទ្រព្យសកម្ម

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្របនានា ដើម្បីបញ្ជាក់ថាបណ្តាទ្រព្យសកម្មចរន្តទាំងអស់ក្រៅពីឥណទានដែលទំនងជាមិនអាចទទួលស្គាល់បាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ក្នុងតម្លៃរបស់វាដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យ ត្រូវបានបន្ថយនៅស្មើនឹងតម្លៃដែលគិតថានឹងអាចទទួលស្គាល់បានជាក់ស្តែង។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលអាចបណ្តាលឲ្យការកំណត់តម្លៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានភាពមិនត្រឹមត្រូវនោះទេ។

វិធីសាស្ត្រកំណត់តម្លៃ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើង ហើយនឹងធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រដែលមានកន្លងមក ក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនថាមានភាពមិនត្រឹមត្រូវ និងមិនសមស្របនោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ គឺពុំមាន៖

- (ក) ការដាក់បញ្ចាំទ្រព្យសកម្មណាមួយរបស់ក្រុមហ៊ុន ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទហិរញ្ញវត្ថុមកក្នុងការធានាចំពោះបំណុលរបស់បុគ្គលណាម្នាក់ឡើយ ឬ
- (ខ) បំណុលយថាហេតុណាមួយ ដែលកើតមានឡើងចំពោះក្រុមហ៊ុន ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទហិរញ្ញវត្ថុមកក្រៅអំពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ក្រុមហ៊ុនឡើយ។

ក្រុមប្រឹក្សាភិបាលមានមតិថា ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងទៀតរបស់ក្រុមហ៊ុនដែលត្រូវបំពេញ ឬអាចនឹងត្រូវបំពេញក្នុងរយៈពេល 12ខែ បន្ទាប់ពីថ្ងៃចុងកាលបរិច្ឆេទហិរញ្ញវត្ថុ ដែលនឹងធ្វើឲ្យមានផលប៉ះពាល់ ឬអាចនឹងប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនដូចដែលបានកំណត់ និងនៅពេលដែលដល់ថ្ងៃកំណត់។

ព្រឹត្តិការណ៍ក្រោយកាលបរិច្ឆេទរបាយការណ៍

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ពុំមានព្រឹត្តិការណ៍ជាសារវន្តផ្សេងទៀត កើតឡើងបន្ទាប់ពី កាលបរិច្ឆេទរបាយការណ៍ដែលតម្រូវឲ្យមានការលាតត្រដាង ឬកែតម្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនោះទេ។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលដែលបានបម្រើការនៅក្នុងអំឡុងកាលបរិច្ឆេទ និងនាថ្ងៃចេញរបាយការណ៍នេះ រួមមាន៖

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
លោក ឡុង ពិសី
លោក គង់ វ៉ារ៉ា

ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល
អភិបាល
អភិបាលឯករាជ្យ

ប្រតិបត្តិការមិនប្រក្រតី

ក្រុមប្រឹក្សាភិបាលមានមតិថា លទ្ធផលនៃការធ្វើប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុងកាលបរិច្ឆេទហិរញ្ញវត្ថុ នេះមិនមានផលប៉ះពាល់ជាសារវន្តដោយសកម្មភាពប្រតិបត្តិការ

ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះទេ។

ក្រុមប្រឹក្សាភិបាលក៏មានមតិផងដែរថា នៅក្នុងចន្លោះពេលចាប់ពីថ្ងៃចុងកាលបរិច្ឆេទហិរញ្ញវត្ថុ ដល់ ថ្ងៃចេញរបាយការណ៍នេះ ពុំមានចំណាត់ថ្នាក់សកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយ ដែលមាន លក្ខណៈជាសារវន្ត និងមិនប្រក្រតីកើតមានឡើងដែលអាចនាំឲ្យប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់ ក្រុមហ៊ុនក្នុងកាលបរិច្ឆេទហិរញ្ញវត្ថុ ដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ។

ភាគកម្មរបស់ក្រុមប្រឹក្សាភិបាល

អភិបាលដែលកាន់មុខតំណែងនាចុងកាលបរិច្ឆេទហិរញ្ញវត្ថុ និងភាគកម្មរបស់ពួកគាត់នៅក្នុងភាគ ហ៊ុនរបស់ក្រុមហ៊ុនមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២			ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		
	% នៃ កម្មសិទ្ធិ	ចំនួន ភាគហ៊ុន	ចំនួន ដុល្លារអាមេរិក	% នៃ កម្មសិទ្ធិ	ចំនួន ភាគហ៊ុន	ចំនួន ដុល្លារអាមេរិក
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី	98.54%	2,873,178	2,873,178	98.54%	2,873,178	2,873,178
លោក ឡុង ពិសី	1.46%	42,588	42,588	1.46%	42,588	42,588

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅក្នុងអំឡុងពេលការិយបរិច្ឆេទ និងនៅក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ពុំមានកិច្ចព្រមព្រៀងណាមួយដែល ក្រុមហ៊ុនជាភាគីម្ខាងដែលកម្មវត្ថុ នៃកិច្ចព្រមព្រៀងនោះបានផ្តល់លទ្ធភាពដល់ក្រុមប្រឹក្សាភិបាលរបស់ក្រុម ហ៊ុនឲ្យទទួលបាននូវអត្ថប្រយោជន៍តាមមធ្យោបាយផ្សេងៗ នៃការទិញភាគហ៊ុននោះឡើយ។

ចាប់តាំងពីក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុ មុនពុំមានក្រុមប្រឹក្សាភិបាលណាម្នាក់បានទទួល ឬមានសិទ្ធិ ទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ ដែលបានរួមបញ្ចូលនៅក្នុងបរិលាភសរុបទទួល បាន ឬដល់កំណត់ទទួលបានដោយក្រុមប្រឹក្សាភិបាល ដូចបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ) តាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយក្រុមហ៊ុន ឬដោយសាជីវកម្មពាក់ព័ន្ធនាមួយ ជាមួយនឹងក្រុមហ៊ុន ណាមួយដែលក្រុមប្រឹក្សាភិបាលនោះជាសមាជិកនៃក្រុមហ៊ុននោះ ឬដែលអភិបាលនោះមានភាគកម្មផ្នែក ហិរញ្ញវត្ថុជាសារវន្តនោះទេ លើកលែងតែអ្វីដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារៈធ្វើការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុបានរៀបចំឡើងយ៉ាងត្រឹម ត្រូវ ដើម្បីចង្អុលបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ព្រមទាំង លទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។ នៅក្នុងការ រៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលចាំបាច់ត្រូវ៖

- អនុម័តនូវគោលនយោបាយគណនេយ្យដែលសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ ប្រមាណយ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព
- អនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទង នឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហ គ្រាសធុនតូច និងមធ្យម ឬប្រសិនបើមានការផ្លាស់ប្តូរពីនេះ គឺត្រូវតែបង្ហាញ ពន្យល់ និងកំណត់ បរិមាណឲ្យបានច្បាស់លាស់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីបង្ហាញនូវភាពពិត និងត្រឹមត្រូវ
- ត្រួតពិនិត្យប្រព័ន្ធដំណើរការនៃរបាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុន និងរក្សាទុកនូវបញ្ជីគណ នេយ្យឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព
- វាយតម្លៃនូវលទ្ធភាពរបស់ក្រុមហ៊ុន ក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាត ត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និង ប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជី ផ្អាកដំណើរការក្រុមហ៊ុន ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ និង
- ត្រួតពិនិត្យ និងដឹកនាំក្រុមហ៊ុនឲ្យមានប្រសិទ្ធភាពលើរាល់សេចក្តីសម្រេចដែលមានសារៈសំខាន់ ទាំងអស់ដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ក្រុមហ៊ុនហើយត្រូវប្រាកដ ថាកិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលធានាអះអាងថា ក្រុមប្រឹក្សាភិបាលបានអនុវត្តនូវរាល់តម្រូវការ ដូចមានរាយការណ៍ ខាងលើ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំ តំណាងឲ្យក្រុមប្រឹក្សាភិបាល សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ រួមទាំងកំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយ ដូចដែលបានបង្ហាញនៅទំព័រទី10 ដល់ទី63 ថាបានបង្ហាញនូវភាពត្រឹមត្រូវលើរាល់ទិដ្ឋភាពជាសារវន្តនៃស្ថានភាពហិរញ្ញវត្ថុរបស់ ក្រុមហ៊ុន នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2022 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទ ដែលបានបញ្ចប់ដោយអនុលោម ទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម។

បានចុះហត្ថលេខាក្នុងនាមក្រុមប្រឹក្សាភិបាលដោយយោងទៅលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល៖



អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣

លោក ស៊ីន់ ពិសិដ្ឋ
អគ្គនាយក

សេចក្តីរាយការណ៍លើរបាយការណ៍ហិរញ្ញវត្ថុ (Audit)

មតិយោបល់

យើងខ្ញុំ បានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី ហៅកាត់ថា (“ក្រុមហ៊ុន”) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ របាយការណ៍លទ្ធផលលម្អិត របាយការណ៍ស្តីពីបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរទឹកប្រាក់ សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់ដែល មានគោលនយោបាយគណនេយ្យសំខាន់ៗ ព្រមទាំងព័ត៌មានពន្យល់ផ្សេងៗទៀត ដូចបានបង្ហាញនៅទំព័រទី១០ ដល់ទី៦៣ (ដែលហៅកាត់ថា “របាយការណ៍ហិរញ្ញវត្ថុ”)។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុ បានបង្ហាញនូវភាពត្រឹមត្រូវលើរាល់ទិដ្ឋភាពជាសារវន្ត នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ក្រុមហ៊ុន សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម។

មូលដ្ឋាននៃមតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា។ ការទទួលខុសត្រូវរបស់យើងខ្ញុំដែលស្របតាមស្តង់ដារទាំងនោះ ត្រូវបានពណ៌នាបន្ថែមទៀតនៅក្នុងកថាខណ្ឌស្តីពី ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ដែលមាននៅក្នុងរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំ មានភាពឯករាជ្យពីក្រុមហ៊ុន ដោយស្របទៅតាមលក្ខខណ្ឌតម្រូវនៃក្រមសីលធម៌វិជ្ជាជីវៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលពាក់ព័ន្ធនឹងសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវក្រមសីលធម៌វិជ្ជាជីវៈផ្សេងៗទៀតស្របតាមលក្ខខណ្ឌតម្រូវទាំងនេះ។ យើងខ្ញុំជឿជាក់ថាភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូលបាន មានលក្ខណៈគ្រប់គ្រាន់ និងសមស្រប សម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។

ការទាញចំណាប់អារម្មណ៍ – ព័ត៌មានប្រៀបធៀប

យើងខ្ញុំសូមទាញចំណាប់អារម្មណ៍លើកំណត់សម្គាល់៣០នៃរបាយការណ៍ហិរញ្ញវត្ថុដែលបង្ហាញថាព័ត៌មានប្រៀបធៀបនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងថ្ងៃទី១ ខែមករា ឆ្នាំ២០២១ និងរបាយការណ៍លទ្ធផលលម្អិត និងរបាយការណ៍លំហូរទឹកប្រាក់ សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ត្រូវបានរាយការណ៍ឡើងវិញ។ មតិរបស់យើងខ្ញុំ មិនត្រូវបានកែប្រែដោយសារបញ្ហានេះទេ។

បញ្ហាផ្សេងៗ – ព័ត៌មានប្រៀបធៀប

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ មិនបានរាប់បញ្ចូលនិយ័តកម្មដែលបានពណ៌នាក្នុងកំណត់សម្គាល់ 30 នៃរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានធ្វើសវនកម្មដោយក្រុមហ៊ុនសវនកម្មផ្សេង ដែលបានបញ្ចេញមតិនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ថារបាយការណ៍ហិរញ្ញវត្ថុទាំងនោះមានភាពត្រឹមត្រូវ។

ជាផ្នែកមួយនៃការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ យើងខ្ញុំ បានធ្វើសវនកម្មលើនិយ័តកម្មដែលបានពណ៌នានៅក្នុងកំណត់សម្គាល់ ៣០ ដែលត្រូវបានធ្វើឡើងដើម្បីរាយការណ៍ឡើងវិញនូវព័ត៌មានប្រៀបធៀបដែលបានបង្ហាញនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី១ ខែមករា ឆ្នាំ២០២១។ យើងខ្ញុំ មិនបានធ្វើសវនកម្ម ត្រួតពិនិត្យ ឬអនុវត្តនីតិវិធីណាមួយចំពោះរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ឬ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ (មិនមានបង្ហាញនៅទីនេះ) និងចំពោះរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី១ ខែមករា ឆ្នាំ២០២១ នោះឡើយ ក្រៅតែពីនិយ័តកម្មដូចដែលបានពណ៌នានៅក្នុងកំណត់សម្គាល់៣០ នៃរបាយការណ៍ហិរញ្ញវត្ថុ។ ហេតុដូច្នេះ យើងខ្ញុំមិនបញ្ចេញមតិសវនកម្ម ឬទម្រង់ជាការធានាអះអាងណាមួយ លើរបាយការណ៍ហិរញ្ញវត្ថុទាំងនោះជារួមនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយជាមតិរបស់យើងខ្ញុំនិយ័តកម្មដែលបានពណ៌នានៅក្នុងកំណត់សម្គាល់៣០ គឺមានលក្ខណៈសមស្រប និងត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវ។

ព័ត៌មានផ្សេងៗ

អ្នកគ្រប់គ្រង មានភារៈទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗ រួមមាន របាយការណ៍របស់ក្រុមប្រឹក្សាភិបាលដែលបានបង្ហាញនៅទំព័រទី១ ដល់ទី៥។ មតិសវនកម្មរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់លើព័ត៌មានផ្សេងៗនេះឡើយ ហើយយើងខ្ញុំមិនធ្វើការផ្តល់នូវអំណះអំណាងណាមួយទៅលើព័ត៌មានផ្សេងៗនេះទេ។

ពាក់ព័ន្ធ នឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវអានព័ត៌មានផ្សេងៗហើយពិចារណាថាតើព័ត៌មានផ្សេងៗនោះ មានភាពមិនស្របគ្នាជាសារវន្តជាមួយរបាយការណ៍ហិរញ្ញវត្ថុ ឬការយល់ដឹងរបស់យើងខ្ញុំនៅក្នុងការធ្វើសវនកម្ម ឬមានបង្ហាញនូវកំហុសឆ្គងជាសារវន្ត។

ប្រសិនបើការអានព័ត៌មានផ្សេងៗ ដែលបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ អាចឲ្យយើងខ្ញុំសន្និដ្ឋានថា មានកំហុសឆ្គងជាសារវន្តកើតឡើងលើព័ត៌មានផ្សេងៗ នេះយើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ។

ការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវលើអភិបាលកិច្ចលើរបាយការណ៍ហិរញ្ញវត្ថុ

អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម ហើយទទួលខុសត្រូវលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលអ្នកគ្រប់គ្រងកំណត់ថាមានភាពចាំបាច់សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ឲ្យជៀសផុតពីការបង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការវាយតម្លៃនូវលទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធ នូវបញ្ហាទាំងឡាយដែលទាក់ទិនទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែ

អ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជី ផ្អាកដំណើរការក្រុមហ៊ុន ឬគ្មានជម្រើសសមរម្យដទៃទៀត ក្រៅពីធ្វើបែបនេះ។ អ្នកទទួលខុសត្រូវលើអភិបាលកិច្ចមានភារៈទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការនៃការរាយការណ៍ព័ត៌មានហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលដៅរបស់យើងខ្ញុំ គឺទទួលបាននូវអំណះអំណាងសមហេតុផលថា របាយការណ៍ហិរញ្ញវត្ថុទាំងមូលមិនមានការ បង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងផ្តល់នូវរបាយការណ៍របស់សវនករដែលរួមបញ្ចូលទាំងមតិសវនកម្មរបស់យើងខ្ញុំ។ អំណះអំណាងសមហេតុផល គឺជាអំណះអំណាងមួយដែលមានកម្រិតខ្ពស់ ប៉ុន្តែវាមិនអាចធានាថា គ្រប់ពេលនៃការធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជាអាចរកឃើញនូវការបង្ហាញខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការបង្ហាញខុសអាចកើតឡើងដោយសារការក្លែងបន្លំ ឬកំហុសឆ្គងហើយត្រូវបានចាត់ទុកថាមានលក្ខណៈសារវន្តនៅពេលដែល ការក្លែងបន្លំ ឬ កំហុសឆ្គងដោយឡែក ឬ ក៏រួមបញ្ចូលគ្នាអាចត្រូវបានរំពឹងទុកយ៉ាងសមហេតុផលថានឹងជះឥទ្ធិពលដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ដោយយោង លើរបាយការណ៍ ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការវិនិច្ឆ័យដែលប្រកបទៅដោយវិជ្ជាជីវៈ និងរក្សានូវមជ្ឈិមធាតុនិយមក្នុងអំឡុងពេលធ្វើសវនកម្ម។ យើងខ្ញុំក៏៖

- ធ្វើការកំណត់ និងវាយតម្លៃនូវហានិភ័យនៃការបង្ហាញខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយសារតែការ ក្លែងបន្លំ ឬកំហុសឆ្គង និងទទួលខុសត្រូវលើការតាក់តែង និងអនុវត្តនូវនីតិវិធីសវនកម្ម ដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងប្រមូលនូវភស្តុតាងដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។ ហានិភ័យនៃការរកមិនឃើញនូវការបង្ហាញខុសជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ មានលក្ខណៈខ្ពស់ជាងការបង្ហាញខុសដែលបណ្តាលមកពីកំហុសឆ្គង ដោយសារតែការក្លែងបន្លំអាចទាក់ទិននឹងការយុបយិតគ្នា ការលួចបន្លំ ការលុបចោលដោយចេតនា ការបកស្រាយមិនពិត ឬមិនអនុវត្តតាមនីតិវិធីនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។
- ធ្វើការស្វែងយល់អំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ក្នុងគោលបំណងដើម្បីតាក់តែងនូវនីតិវិធីសវនកម្ម ដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិលើប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុនឡើយ។
- ធ្វើការវាយតម្លៃលើភាពសមស្របនៃគោលនយោបាយគណនេយ្យដែលក្រុមហ៊ុនបានអនុវត្ត និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ ព្រមទាំងការលាតត្រដាងព័ត៌មានពាក់ព័ន្ធនានា ដែលបានធ្វើឡើងដោយអ្នកគ្រប់គ្រង។
- ធ្វើការសន្និដ្ឋានលើ ភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យរបស់អ្នកគ្រប់គ្រងហើយដោយផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបាន ធ្វើការសន្និដ្ឋានថាភាពមិនប្រាកដប្រជាជាសារវន្តបានកើតមានឡើងពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចបង្កឲ្យមានមន្ទិលជាសារវន្តលើលទ្ធភាពរបស់ក្រុមហ៊ុនដើម្បីបន្តនិរន្តរភាពអាជីវកម្មដែរ ឬទេ។ ប្រសិនបើយើងខ្ញុំ ធ្វើការសន្និដ្ឋានថា

មានអត្ថិភាពនៃភាពមិនប្រាកដប្រជាជាសាធារណៈ យើងខ្ញុំចាំបាច់ត្រូវទាញចំណាប់អារម្មណ៍នៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំ លើការលាតត្រដាងព័ត៌មានពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំចាំបាច់ត្រូវផ្តល់មតិសវនកម្មដែលមានបញ្ហា។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកតាមភស្តុតាងសវនកម្មដែលប្រមូលបានត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានាពេលអនាគតអាចធ្វើឲ្យក្រុមហ៊ុនបញ្ឈប់និរន្តរភាពនៃអាជីវកម្ម។

- ធ្វើការវាយតម្លៃលើការបង្ហាញទម្រង់ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូល ដោយរួមបញ្ចូលទាំងការលាតត្រដាងព័ត៌មាន និងវាយតម្លៃថាតើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ពាក់ព័ន្ធក្នុងអត្ថន័យដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ។

យើងខ្ញុំ ផ្តល់ព័ត៌មាន ក្នុងចំណោមបញ្ហាផ្សេងៗ ជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ចស្តីពីវិសាលភាពនិងពេលវេលាដែលបានគ្រោងទុកសម្រាប់ការធ្វើសវនកម្ម និងការរកឃើញបញ្ហាជាសាធារណៈ ដោយរួមបញ្ចូលទាំងចំណុចខ្វះខាតជាសាធារណៈ ក្នុងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលយើងខ្ញុំបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម។

តំណាងក្រុមហ៊ុន **ខេតីអ៊ីមជី ខេមបូឌា**



Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី 28 ខែ មេសា ឆ្នាំ 2023

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១
	កំណត់សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្ម				
សាច់ប្រាក់ក្នុងដៃ	6	26,360	34,020	25,503
សមតុល្យនៅធនាគារ	7			
និងគ្រឹះស្ថានហិរញ្ញវត្ថុនានា		654,332	578,568	148,199
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	8	148,834	148,289	426,595
ឥណទានផ្តល់ដល់អតិថិជន	9	4,132,908	3,991,808	4,111,324
ទ្រព្យសកម្មផ្សេងៗ	10	114,552	104,958	116,970
ទ្រព្យ និងបរិក្ខារ	11	28,072	17,861	45,696
ទ្រព្យសកម្មអរូបី	12	53,662	72,826	25,986
ពន្ធពន្យារជាទ្រព្យសកម្ម	13ឃ	90,723	29,114	33,722
ទ្រព្យសកម្មសរុប		5,249,443	4,977,444	4,933,995
បំណុល និងមូលធន				
បំណុល				
បំណុលពន្ធលើប្រាក់	13គ			
ចំណេញប្រចាំឆ្នាំ		291	16,987	26,462
ប្រាក់កម្ចី	14	1,930,130	1,352,409	1,331,116
បំណុលផ្សេងៗ	15	24,012	25,416	77,647
បំណុលសរុប		1,954,433	1,394,812	1,435,225
មូលធន				

ដើមទុន	16	2,915,766	2,915,766	2,915,766
បុព្វលាភភាគហ៊ុន		63,078	63,078	63,078
ដើមទុនផ្សេងៗ	17	190,000	190,000	190,000
ទុនបម្រុង	18	27,838	27,838	40,433
ប្រាក់ចំណេញរក្សាទុក		98,328	385,950	289,493
ទុនបម្រុងពីការប្តូររូបិយប័ណ្ណ		-	-	-
មូលធនសរុប		<u>3,295,010</u>	<u>3,582,632</u>	<u>3,498,770</u>
បំណុល និងមូលធនសរុប		<u><u>5,249,443</u></u>	<u><u>4,977,444</u></u>	<u><u>4,933,995</u></u>

របាយការណ៍លទ្ធផល

សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

		2022		2021	
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
				(បានរាយការណ៍ឡើងវិញ)	
ចំណូលការប្រាក់	19	997,010	4,074,780	1,001,659	4,074,749
ចំណាយការប្រាក់	20	(132,079)	(539,807)	(136,277)	(554,375)
ចំណូលពីការប្រាក់សុទ្ធ		864,931	3,534,973	865,382	3,520,374
ចំណូលពីប្រតិបត្តិការផ្សេងៗ	21	34,212	139,825	16,349	66,508
ចំណូលពីប្រតិបត្តិការសុទ្ធ		899,143	3,674,797	881,731	3,586,882
ការខាតបង់សុទ្ធលើឱនភាពនៃតម្លៃ ទ្រព្យសកម្មហិរញ្ញវត្ថុ	9	(518,775)	(2,120,234)	(103,589)	(421,400)
ចំណាយលើបុគ្គលិក	22	(461,339)	(1,885,492)	(442,019)	(1,798,133)
ចំណាយលើរំលស់	23	(36,437)	(148,918)	(41,516)	(168,887)
ចំណាយលើប្រតិបត្តិការ	24	(222,217)	(908,201)	(178,993)	(728,144)
ចំណាយលើពន្ធអប្បបរមា	13B	(9,606)	(39,260)	-	-
ប្រាក់(ខាត)/					
ចំណេញមុនពន្ធដកពន្ធ		(349,231)	(1,427,307)	115,614	470,318
(អត្ថប្រយោជន៍)/ចំណាយពន្ធ លើប្រាក់ចំណេញ	13B	61,609	251,796	(31,752)	(129,167)
ប្រាក់(ខាត)/ចំណេញសុទ្ធ					
សម្រាប់ការិយបរិច្ឆេទ		(287,622)	(1,175,511)	83,862	341,151
លទ្ធផលលម្អិតផ្សេងៗ៖					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	145,424	-	101,967
លទ្ធផលលម្អិតសរុប					
សម្រាប់ការិយបរិច្ឆេទ		(287,622)	(1,030,087)	83,862	443,118

របាយការណ៍បម្រែបម្រួលមូលធន

សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

	ដើមទុន ដុល្លារអាមេរិក	បុព្វលាភភាគហ៊ុន ដុល្លារអាមេរិក	ដើមទុនផ្សេងៗ ដុល្លារអាមេរិក	ទុនបម្រុង ដុល្លារអាមេរិក	ប្រាក់ចំណេញរក្សាទុក ដុល្លារអាមេរិក	ទុនបម្រុងពីការប្តូររូបិយប័ណ្ណ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២១							
(បានរាយការណ៍ឡើងវិញ)	2,915,766	63,078	190,000	40,433	289,493	-	3,498,770
ប្រតិបត្តិការជាមួយភាគទុនិកៈ							
ផ្ទេរពីទុនបម្រុងទៅប្រាក់ ចំណេញរក្សាទុក (កំណត់ សម្គាល់ 18)	-	-	-	(12,595)	12,595	-	-
លទ្ធផលលម្អិតសរុប៖							
ប្រាក់ចំណេញសុទ្ធសម្រាប់ ការិយបរិច្ឆេទ	-	-	-	-	83,862	-	83,862
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-
	-	-	-	-	83,862	-	83,862
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១							
(បានរាយការណ៍ឡើងវិញ)	2,915,766	63,078	190,000	27,838	385,950	-	3,582,632
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២							
(បានរាយការណ៍ឡើងវិញ)	2,915,766	63,078	190,000	27,838	385,950	-	3,582,632
ប្រតិបត្តិការជាមួយភាគទុនិកៈ							
ផ្ទេរពីទុនបម្រុងទៅប្រាក់ ចំណេញរក្សាទុក (កំណត់ សម្គាល់ 18)	-	-	-	-	-	-	-

លទ្ធផលលម្អិតសរុប៖

ប្រាក់ខាតសុទ្ធសម្រាប់ការិយបរិច្ឆេទ

-	-	-	-	(287,622)	-	(287,622)
---	---	---	---	-----------	---	-----------

លម្អៀងពីការប្តូររូបិយប័ណ្ណ

-	-	-	-	-	-	-
---	---	---	---	---	---	---

-	-	-	-	(287,622)	-	(287,622)
---	---	---	---	-----------	---	-----------

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

<u>2,915,766</u>	<u>63,078</u>	<u>190,000</u>	<u>27,838</u>	<u>98,328</u>	<u>-</u>	<u>3,295,010</u>
------------------	---------------	----------------	---------------	---------------	----------	------------------

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

		2022		2021	
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5) (បានរាយការណ៍ឡើងវិញ)
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ប្រាក់(ខាត)/ចំណេញសុទ្ធ					
សម្រាប់ការិយបរិច្ឆេទ		(287,622)	(1,175,511)	83,862	341,151
<i>និយ័តភាពលើ៖</i>					
ចំណូលការប្រាក់	19	(997,010)	(4,074,780)	(1,001,659)	(4,074,749)
ចំណាយការប្រាក់	20	132,079	539,807	136,277	554,375
ការខាតបង់សុទ្ធលើឱនភាពនៃតម្លៃទ្រព្យសកម្មហិរញ្ញវត្ថុ					
ព្យសកម្មហិរញ្ញវត្ថុ	9	518,775	2,120,234	103,589	421,400
ចំណាយពន្ធអប្បបរមា		9,606	39,260	-	-
(អត្ថប្រយោជន៍)/ចំណាយ					
ពន្ធលើប្រាក់ចំណេញ	13២	(61,609)	(251,796)	31,752	129,167
ចំណាយលើរំលស់	23	36,437	148,918	41,516	168,887
		(649,344)	(2,653,868)	(604,663)	(2,459,769)
បម្រែបម្រួលនូវ៖					
ឥណទានផ្តល់ដល់អតិថិជន		(642,747)	(2,626,907)	37,878	154,088
ទ្រព្យសកម្មផ្សេងៗ		(9,594)	(39,211)	12,012	48,865
ចំណូលផ្សេងៗ		(1,404)	(5,738)	(52,231)	(212,476)
សាច់ប្រាក់ប្រើប្រាស់ក្នុងប្រតិបត្តិការ		(1,303,089)	(5,325,724)	(607,004)	(2,469,292)
ការប្រាក់បានទទួល		979,882	4,004,778	979,708	3,985,452
ការប្រាក់បានបង់		(130,847)	(534,772)	(148,429)	(603,809)
ពន្ធលើប្រាក់ចំណេញបានបង់	13គ	(26,302)	(107,496)	(36,619)	(148,966)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង/					
ទទួលបានពីសកម្មភាពប្រតិបត្តិការ		(480,356)	(1,963,214)	187,656	763,385

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ (ត)

		2022		2021	
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5) (បានរាយការណ៍ឡើងវិញ)
លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ					
យោគ					
ការទិញទ្រព្យ និងបរិក្ខារ	11	(27,484)	(112,327)	(5,521)	(22,459)
ការលក់ទ្រព្យសកម្មអរូបី	12	-	-	(55,000)	(223,740)
ការដាក់ប្រាក់បញ្ញើមានកាលកំណត់		(505,682)	(2,066,722)	-	-
ការដកប្រាក់បញ្ញើមានកាលកំណត់		-	-	246,000	1,000,728
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង/ទទួលបានពីសកម្មភាពវិនិយោគ		(533,166)	(2,179,049)	185,479	754,529
លំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
ការទូទាត់សងប្រាក់កម្ចី	14	(1,556,854)	(6,362,862)	(794,994)	(3,234,036)
សាច់ប្រាក់ទទួលបានពីប្រាក់កម្ចី	14	2,133,343	8,718,973	828,439	3,370,090
សាច់ប្រាក់សុទ្ធទទួលបានពីសកម្មភាពហិរញ្ញប្បទាន		576,489	2,356,111	33,445	136,054
ការ(ថយចុះ)/កើនឡើងសុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល					
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅថ្ងៃទី១ ខែមករា		615,089	2,505,872	208,509	843,419
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	13,337	-	8,485
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅថ្ងៃទី៣១ ខែធ្នូ (កំណត់សម្គាល់ 26)		178,056	733,057	615,089	2,505,872

ដំណើរកម្សាន្តរបស់បុគ្គលិកប្រចាំឆ្នាំ

ក្រោមការផ្ដួចផ្ដើម និងជាការលើកទឹកចិត្តដល់បុគ្គលិក **អ្នកឧត្តរ្យោ វេជ្ជបណ្ឌិត គួប ម៉ែងលី** ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល បានអនុញ្ញាតឱ្យមានការរៀបចំដំណើរកម្សាន្តប្រចាំឆ្នាំ រយៈពេល០២ ថ្ងៃ ពីថ្ងៃ២៤ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ដំណើរឆ្ពោះទៅខេត្តកំពត និងចូលរួមដាំកូនកោងកាងជាមួយ សហគមន៍ត្រពាំងសង្កែ។



ការិយាល័យទំនាក់ទំនង



១. ការិយាល័យកណ្តាល

អាសយដ្ឋាន : អាគារលេខ ១៣២ ផ្លូវ ១៩៣ កែង ៣៨៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

អ៊ីមែល : info@prasethpheapfinance.com.kh

ទូរស័ព្ទ : +៨៥៥ ២៣ ៩៧ ០០០០

គេហទំព័រ : www.prasethpheapfinance.com.kh

២. សាខាភ្នំពេញ

អាសយដ្ឋាន : អាគារលេខ ១៣២ ផ្លូវ ១៩៣ កែង ៣៨៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ អ៊ីមែល : pnpbm@prasethpheapfinance.com.kh

ទូរស័ព្ទ : +៨៥៥ ២៣ ៩៥៥ ៥៥៦

គេហទំព័រ : www.prasethpheapfinance.com.kh



៣. សាខាបាទី

ផ្លូវជាតិលេខ ២ ភូមិបចាម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។

អ៊ីមែល : btibm@prasethpheapfinance.com.kh

ទូរស័ព្ទ : +៨៥៥ ៣២ ៩០០ ៣៣៣

គេហទំព័រ : www.prasethpheapfinance.com.kh



៤. សាខាកំពង់ស្ពឺ

ផ្លូវជាតិលេខ ៤ ភូមិអង្គសេរី សង្កាត់រកាធំ ក្រុងច្បារមន
ខេត្តកំពង់ស្ពឺ។

អ៊ីមែល : kpsbm@prasethpheapfinance.com.kh

ទូរស័ព្ទ : +៨៥៥ ២៥ ៩៧០ ០០០

គេហទំព័រ : www.prasethpheapfinance.com.kh



៥. សាខាជើងព្រៃ

ផ្លូវជាតិលេខ ៦ ភូមិតាសែន ឃុំសូទិញ ស្រុកជើងព្រៃ
ខេត្តកំពង់ចាម។

អ៊ីមែល: chpbm@prasethpheapfinance.com.kh

ទូរស័ព្ទ : +៨៥៥ ៤២ ៩០០ ៣៣៣

គេហទំព័រ: www.prasethpheapfinance.com.kh



...ធ្វើឲ្យជីវិតអ្នកកាន់តែប្រសើរ
...Making Life Better

គោលការណ៍របស់យើង